

Japan, your neighbor

ញញឹមខ្មែរ

NyoNyum Khmer

39 តតគិតថ្លៃ!
ឧសភា-មិថុនា ២០២០

How to visit JAPAN
មានព័ត៌មានសម្រាប់ធ្វើដំណើរទៅប្រទេសជប៉ុន



ការអភិវឌ្ឍកសិកម្ម នៅកម្ពុជា ~សក្តានុពលនៃកសិកម្មខ្មែរ~

បទសម្ភាសន៍ពិសេស ឯកឧត្តម មិកាមិ ម៉ាសាហ្វឹរ៉ូ ឯកអគ្គរាជទូតជប៉ុន
«ខ្ញុំចង់ឃើញប្រជាជនខ្មែរមានសុភមង្គល ដោយសារពួកគេបានចាត់ចែងការចំណេះដឹងច្រើន»

ខ្មែរ vs ជប៉ុន តើអ្នកចូលចិត្តធ្វើអ្វីនៅប្រទេសខ្មែរ?



ម៉ាតិកា

៣៩

ឧសភា - មិថុនា ២០២០

• អត្ថបទពិសេស

០៣ **ការអភិវឌ្ឍកសិកម្មនៅកម្ពុជា
សក្តានុពលនៃកសិកម្មខ្មែរ**

• ប្រធានបទប្រចាំ

- ១៣ គយគន់ទេសភាពប្រទេសជប៉ុន Japan View
ទេសភាពដែលបន្តរាប់រយឆ្នាំពីបុរាណកាល
- ១៤ បទសម្ភាសន៍ពិសេស Special Interview
ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន
“ខ្ញុំចង់ឃើញប្រជាជនខ្មែរមានសុខភាពល្អ ដោយសារពួកគាត់
បានឆ្លងកាត់ពេលវេលាដ៏ជូរជូន”
- ១៦ ខ្មែរ vs ជប៉ុន Khmer vs Japanese
តើអ្នកចូលចិត្តធ្វើអ្វីនៅរដូវរៀង?
- ១៨ សេចក្តីវាយការណ៍ពីប្រទេសជប៉ុន Report from Japan
“សូមស្វែងរកការប្រែប្រួលអាកាសធាតុប្រកបដោយ
ដើម្បីបន្តការសិក្សានៅជប៉ុន”
- ២២ ហោរាសាស្ត្រប្រចាំខែ Fortune Telling
ហោរាសាស្ត្រប្រចាំខែ ឧសភា និង មិថុនា
- ២៤ ទៅទស្សនានៅជប៉ុន តើយើងគួរស្វែងយល់ចំណុចណាខ្លះ?
How to visit JAPAN
ព័ត៌មានមូលដ្ឋានរបស់ប្រទេសជប៉ុន / ផែនទីជប៉ុន

កំណត់ត្រាអ្នកនិពន្ធ

កសិកម្មជាវិស័យចម្បងនៅប្រទេសកម្ពុជា។ កសិករខ្មែរអាចធ្វើការដាំដុះនិងផលិតកសិផលបានជាច្រើន ក៏ប៉ុន្តែបញ្ហាថែរក្សានូវគុណភាពនិងសុវត្ថិភាពកសិផលនៅមានកម្រិតនៅឡើយ។ ហេតុដូច្នោះ នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមជាមួយអង្គការក្រៅរដ្ឋាភិបាល (NGO) ព្រមទាំងវិស័យឯកជន មួយចំនួន កំពុងជម្រុញនិងធ្វើសកម្មភាពនានា ដើម្បីធ្វើអោយប្រសើរឡើងនូវគុណភាពនិងសុវត្ថិភាពកសិផល ដែលកំពុងផលិតនៅក្នុងស្រុក។

កាលពីឆ្នាំមុន មជ្ឈមណ្ឌលប្រមូលផ្តុំ ពិនិត្យគុណភាពនិងចែកចាយបន្លែឧត្តកណ្តាល ត្រូវបានបង្កើតឡើងក្រោមជំនួយឧបត្ថម្ភនៃរដ្ឋាភិបាលជប៉ុន ក្នុងគោលបំណងជួយសម្រួលនិងលើកកម្ពស់ការត្រួតពិនិត្យគុណភាពនិងសុវត្ថិភាពកសិផលក្នុងខេត្ត។ ម្យ៉ាងទៀត រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតអោយមានរបបទទួលស្គាល់វិធាននៃការអនុវត្តកសិកម្ម ក្នុងការងារផលិតកម្មផ្លែឈើនិងបន្លែស្រស់ (CamGAP) កាលពី១០ឆ្នាំមុន ដើម្បីនាំចេញនូវផលិតផលកសិកម្មកម្ពុជាទៅក្នុងទីផ្សារអាស៊ាន អោយស្របនឹងគោលដៅបង្កើតជាសហគមន៍សេដ្ឋកិច្ចរួមក្នុងតំបន់អាស៊ាន។ រួមជាមួយនឹងការបង្កើតរបបកំណត់ស្តង់ដារកសិផល (CamGAP) នេះ គេក៏សង្កេតឃើញមានជំនួយពីអង្គការ NGO ផ្សេងៗ និងក្រុមហ៊ុនផ្គត់ផ្គង់កសិផលនៅតាមទីផ្សារនានា ត្រូវបានបង្កើតឡើងជាច្រើនផងដែរ ដើម្បីធ្វើការសម្របសម្រួលការផលិតរបស់កសិករនិងតម្រូវការទីផ្សារ។

បច្ចុប្បន្ន នៅកម្ពុជាក៏មានការកើនឡើងនូវការព្រួយបារម្ភពីសុវត្ថិភាពនៃកសិផលនាំចូលពីប្រទេសជិតខាង ដែលមានប្រើប្រាស់ជីនិងថ្នាំកីមីកសិកម្មផងដែរ។ ទន្ទឹមនឹងការកើនឡើងនូវក្តីបារម្ភទាំងនេះ ក៏មានអង្គការ NGO និងក្រុមហ៊ុនផ្គត់ផ្គង់កសិផលក្នុងស្រុកជាច្រើន កំពុងខិតខំធ្វើការផ្តួចផ្តើមនូវការដាំដុះដែលត្រឹមត្រូវតាមស្តង់ដារនិងតាមបែបធម្មជាតិដូនដល់កសិករ ក្នុងបំណងផ្គត់ផ្គង់នូវកសិផលដែលមានគុណភាពនិងសុវត្ថិភាពទៅក្នុងទីផ្សារ។

ក្រុមនិពន្ធនៃទស្សនាវដ្តីព្រឹត្តិបត្រយើងខ្ញុំ បានធ្វើការស្រាវជ្រាវនិងចុះធ្វើបទសម្ភាសន៍យកព័ត៌មានផ្ទាល់ពី អង្គការ NGO ក្រុមហ៊ុន ក៏ដូចជាការពិភាក្សានានា ដើម្បីធ្វើការចុះផ្សាយជាអត្ថបទពិសេសលើកនេះ។ ជាមួយគ្នានេះ ក្រុមការងារយើងខ្ញុំក៏បានធ្វើបទសម្ភាសន៍ពិសេស ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាក៏ដូចជាមិត្តភក្តិផងដែរ។

យើងខ្ញុំសង្ឃឹមថា ប្រិយមិត្តអ្នកអាននឹងរីករាយជាមួយការចុះផ្សាយរបស់ទស្សនាវដ្តីព្រឹត្តិបត្រយើងខ្ញុំនេះ។

តំណាងក្រុមអ្នកនិពន្ធ
 រណុប វិសាល
 nyonyum@cisinc.co.jp

ញញឹមខ្មែរ
 NyoNyum Khmer
 nyonyum.net

គ្រប់គ្រងការបោះពុម្ពផ្សាយដោយ
 យ៉ាម៉ាហ្សាគី យុគីអេ
 ក្រុមនិពន្ធ និងទីផ្សារ
 កាល្ស ហ៊ីរ៉ូអាគី
 កាត់ស៊ីម៉ូតុ តាកុមិ
 អូន ចិន្តា
 តានិហ្គាគិ ម៉ូអ៊ុ
 ណុប វិសាល
 អៅ ច័ន្ទមន្ទីរតុ
 ណាកាមុរក សេស៊ីរូ
 ផ្នែករៀបចំ និង រចនា
 យុកុ
 អ៊ិន ចាន់រ៉ា

© CJSinc. 2020
 រក្សាសិទ្ធិគ្រប់បែបយ៉ាងរាល់ការចតចម្លងដោយ
 គ្មានការអនុញ្ញាត និងត្រូវផ្ដន្ទាទោសតាមច្បាប់



ការអភិវឌ្ឍកសិកម្មនៅកម្ពុជា

~សក្តានុពលនៃកសិកម្មខ្ព្ពៃ~

ការរីកចម្រើននៃវិស័យសេដ្ឋកិច្ចនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន បានធ្វើអោយវិស័យផ្សេងៗមានការអភិវឌ្ឍច្រើនគួរអោយកត់សម្គាល់។ យ៉ាងណាមិញ យើងក៏ឃើញមានសកម្មភាពមួយចំនួន ដែលកំពុងជម្រុញវិស័យកសិកម្មនៅស្រុកខ្មែរ អោយកាន់តែរីកចម្រើនផងដែរ។ ជាមួយគ្នានេះ គេក៏ឃើញមានសកម្មភាពជនជាតិជប៉ុនមួយចំនួនដែលមកប្រទេសកម្ពុជា បានខិតខំប្រឹងប្រែងធ្វើការងារកសិកម្មដោយយកចិត្តទុកដាក់ជាមួយកសិករខ្មែរនៅតាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយអំពីបច្ចេកទេសថ្មីៗ ក៏ដូចជាចំណេះដឹងនានា ក្នុងគោលបំណងជួយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាដ៏មានសក្តានុពលមួយនេះ។ តើបច្ចុប្បន្នមានអ្វីខ្លះកំពុងកើតឡើងនៅក្នុងវិស័យកសិកម្មកម្ពុជា? យើងខ្ញុំសូមធ្វើការណែនាំខ្លះៗអំពីកិច្ចខិតខំប្រឹងប្រែងរបស់កសិករខ្មែរនិងជនជាតិជប៉ុន ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតក្នុងការជម្រុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា មកចុះផ្សាយជាអត្ថបទពិសេសក្នុងលេខនេះ។

បញ្ហាទាំងបួន ៦ នៅក្នុងវិស័យកសិកម្ម នៅកម្ពុជា

ប្រជាកសិករខ្មែរជួបប្រទះនឹងបញ្ហាផ្សេងៗនៅក្នុងវិស័យកសិកម្មដូចជា៖ បញ្ហាគ្មានទីផ្សារដើម្បីលក់ផលិតផលកសិកម្មដែលខ្លួនបានខិតខំផលិត ការលក់មានតម្លៃថោកហើយមានការខាតបង់ច្រើន និងការបោកប្រាស់ពីឈ្មួញកណ្តាលជាដើម។ ដោយសារបញ្ហាទាំងនេះ ទើបបណ្តាលអោយកសិករមួយចំនួនមានការខាតបង់ធនធានផ្ទាល់ខ្លួនដោយការជំពាក់បំណុលធនាគារ ហើយខ្លះបានសម្រេចចិត្តបោះបង់ចោលការប្រកបរបរកសិកម្ម និងធ្វើចំណាកស្រុកទៅធ្វើការរកប្រាក់នៅទីក្រុងឬនៅក្រៅប្រទេសជាដើម។ យើងខ្ញុំនឹងធ្វើការណែនាំនូវបញ្ហាទូទៅមួយចំនួន ដែលប្រជាកសិករខ្មែរកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ន។

១ បញ្ហាប្រព័ន្ធទឹកស្រោចស្រប



កម្ពុជានៅជាប្រទេសកសិកម្មដែលពឹងផ្អែកលើទឹកភ្លៀងដោយសារតែប្រព័ន្ធធារាសាស្ត្រកសិកម្មនៅពុំទាន់មានគ្រប់គ្រាន់។ កសិ-ផលខ្លះមានតម្លៃថ្លៃលើសពីគុណភាព ដោយសារតែកសិ-

ផលទាំងនោះពុំអាចផលិតបានដោយទៀងទាត់។ លើសពីនេះទៀត ដើម្បីបូមទឹកប្រើប្រាស់ក្នុងស្រែ កសិករត្រូវការទុនជាច្រើនដើម្បីចំណាយលើថ្លៃទិញម៉ាស៊ីនបូមទឹក ក៏ដូចជាប្រេងសាំងជាដើម។ ជាមួយគ្នានេះ ក៏មានកសិករមួយចំនួនរៀបចំប្រព័ន្ធធារាសាស្ត្រដោយខ្លួនឯង តាមរយៈការដីកស្រះដើម្បីយកទឹកមកស្រោចស្របនៅលើកសិដ្ឋានរបស់ខ្លួនផងដែរ។ ដូច្នេះ ទុនដើម្បីវិនិយោគនៅលើការរៀបចំប្រព័ន្ធធារាសាស្ត្រ ត្រូវបានគេមើលឃើញថាមានតម្រូវការកាន់តែច្រើន ស្របនឹងការកើនឡើងនៃចំនួនកសិករដែលចង់បាននូវប្រព័ន្ធធារាសាស្ត្របែបទំនើប។

២ បញ្ហាបច្ចេកទេស



បច្ចេកទេសក្នុងការដាំដុះគឺពិតជាចាំបាច់ក្នុងការផលិតកសិផលដែលមានគុណភាព។ គេអាចគ្រប់គ្រងតម្លៃកសិផលបាន តាមរយៈការបង្កើនប្រសិទ្ធភាពនៃចំនួនការផលិតដោយប្រើប្រាស់

នូវបច្ចេកទេស។ យ៉ាងណាមិញ ដើម្បីធ្វើការស្រាវជ្រាវនូវបច្ចេកទេសទាំងនោះ ទាមទារអោយមានសហគមន៍ផ្សព្វផ្សាយ ឬសហគមន៍ដែលអាចអោយប្រជាកសិករទទួលបានការបណ្តុះបណ្តាលអំពីបច្ចេកទេសទាំងនោះ។

៣ បញ្ហាអាកាសធាតុ



នៅប្រទេសកម្ពុជាមានគ្រោះធម្មជាតិដូចជាទឹកជំនន់និងការរាំងស្ងួតជាញឹកញាប់។ ដោយសារកសិករខ្មែរភាគច្រើននៅពឹងផ្អែកលើការធ្វើកសិកម្មបែបបុរាណ ដូច្នេះពួកគេក៏ងាយស្រួលនឹងទទួល

នូវផលប៉ះពាល់ដោយសារអាកាសធាតុ។ ជាពិសេស ប៉ុន្មានឆ្នាំកន្លងនេះមានកសិករខ្មែរជាច្រើន បានរងផលប៉ះពាល់មួយចំនួនដូចជាបញ្ហាគុណភាពដី និងសត្វល្អិតជាដើម ដោយការប្រែប្រួលនៃអាកាសធាតុ។

៤ បញ្ហាទីផ្សារ



កសិផលដែលប្រមូលបានលក់ពុំដាច់បូលក៏បានតែក្នុងតម្លៃថោក។ ស្ថានភាពនេះធ្វើអោយកសិករមួយចំនួនបាត់បង់នូវទឹកចិត្តក្នុងការប្រកបរបរកសិកម្មរបស់គាត់។

នៅក្នុងចំណោមកសិករដែលបាត់ទឹកចិត្តទាំងនោះ មានចំនួនអ្នកដែលយករបរកសិកម្មធ្វើជាបរិយាកាសបន្តិច ហើយចេញទៅរកការងារធ្វើនៅទីក្រុងនិងក្រៅប្រទេសកាន់កើនឡើង។ ជាពិសេស ប្រជាកសិករដែលរស់នៅតំបន់ជម្រកកម្ពុជានិងថៃ កំពុងជួបប្រទះនឹងបញ្ហាទាំងនេះជាញឹកញាប់។

៥ បញ្ហាទំនាក់ទំនង



ការបង្កើតសហគមន៍កសិករពោលគឺដូចជាសហគមន៍កសិកម្មនៅប្រទេសជប៉ុនជាដើម ពិតជាមានភាពចាំបាច់។ តាមរយៈសហគមន៍នេះ ក្រៅពីការសហការគ្នាទៅវិញទៅមកជាច្រើនផ្នែកដូចជា៖ ការ

ទំនាក់ទំនងជាមួយគ្នាទៅវិញទៅមក ការស្រាវជ្រាវរួមគ្នាអំពីផ្នែកបច្ចេកទេស ក៏ដូចជា ការវិនិយោគរួមគ្នាចំពោះការបង្កើតឡើងនូវរោងចក្រកែច្នៃជាដើម កសិករក៏អាចធ្វើការសម្របសម្រួលកសិផលដែលប្រមូលបាន អោយឆ្លើយតបទៅនឹងតម្រូវការទីផ្សារបានផងដែរ។

៦ បញ្ហាទុន



ចំពោះបញ្ហាទុនវិញ មានកសិករជាច្រើននៅខ្វះខាតទុន ដើម្បីវិនិយោគលើការរៀបចំប្រព័ន្ធកសិកម្មបែបទំនើប ដោយសារស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នរបស់កសិករខ្មែរនៅពុំទាន់ធូលីនៅឡើយ។ ដូច្នេះ

មានកសិករជាច្រើនបានខ្ចីទុនដោយមានកម្ចីការប្រាក់ខ្ពស់ពីធនាគារ (ជាពិសេសគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ) ក្នុងការវិនិយោគនេះ។ ទោះបីជាមានការកំណត់ពីរដ្ឋាភិបាលអោយកាត់បន្ថយនូវថ្លៃការប្រាក់កម្ចីក្តីនៅមានកសិករដែលនៅជំពាក់ប្រាក់ធនាគារច្រើននៅឡើយ ផ្ទុយពីកសិករដែលសងប្រាក់បានត្រឹមត្រូវ។ ដូច្នេះ មានកសិករខ្មែរជាច្រើនជួបបញ្ហាខ្វះខាត ដោយសារតម្លៃនៃការវិនិយោគលើការរៀបចំប្រព័ន្ធកសិកម្មមានតម្លៃខ្ពស់។

ការចង់បានរបស់កសិករ

ដើម្បីដោះស្រាយបញ្ហាទាំងអស់នេះ ទាមទារអោយមានរបបសហការណ៍រួមគ្នារវាងរដ្ឋនិងឯកជន។ ជាដំបូង ប្រការចាំបាច់គឺការជម្រុញការបង្កើតឡើងនូវសហគមន៍កសិករ ជាមួយនឹងការបង្កើតឡើងនូវប្រព័ន្ធអប់រំកសិកររបស់រដ្ឋាភិបាល។ ប្រការសំខាន់បន្ទាប់គឺ ការមានទុនបម្រុងសម្រាប់ការវិនិយោគ និងថែរក្សានូវប្រព័ន្ធធារាសាស្ត្រនៅក្នុងសហគមន៍។ ការសម្របសម្រួលទីផ្សារនិងការដោះប្តូរព័ត៌មាននៅក្នុងសហគមន៍ដើម្បីអោយការផ្គត់ផ្គង់ផលិតផលនៅលើទីផ្សារដំណើរការបានល្អ ក៏ជាប្រការសំខាន់ផងដែរ។ ដូច្នេះ ការធ្វើអោយប្រសើរឡើងនូវការសហការរវាងរដ្ឋាភិបាលនិងវិស័យឯកជន ព្រមទាំងគ្រឹះស្ថានសិក្សា តាមរយៈការជម្រុញនូវកម្មវិធីអប់រំកសិករនិងធនធានមនុស្សជំនាន់ក្រោយ និងការស្រាវជ្រាវលើវិស័យកសិកម្មជាដើម ក៏ជារឿងសំខាន់ផងដែរ។

ក្នុងនាមជាអ្នកតភ្ជាប់រវាង អ្នកផលិតនិងអ្នកទិញ

មានអតិថិជនជាច្រើនតែងតែចង់បាននូវម្ហូបអាហារដែលមានសុវត្ថិភាព ចំពោះសុខភាព។ នៅប្រទេសកម្ពុជាបច្ចុប្បន្ន មានអ្នកប្រើប្រាស់ជាច្រើន កំពុងចាប់អារម្មណ៍និងជឿជាក់លើកសិផលក្នុងស្រុក ដោយសារមានការព្រួយ បារម្ភកាន់តែកើនឡើងចំពោះកសិផលនាំចូលពីក្រៅប្រទេស ដែលប្រើប្រាស់ ថ្នាំនិងជីគីមី។ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជននាពេលបច្ចុប្បន្ន នេះ មានអ្នកស្ម័គ្រចិត្តមួយចំនួនកំពុងធ្វើការជាមួយកសិករនៅមូលដ្ឋាន។ យើងខ្ញុំ បានជួបជាមួយពួកគាត់ ដើម្បីសាកសួរអំពីមូលហេតុនៃការធ្វើ សកម្មភាពទាំងនោះ។



ខ្ញុំចង់ឃើញកសិករខ្មែរមានក្តីសង្ឃឹម លើរបរកសិកម្មរបស់គាត់


កញ្ញា UEHATA Ikumi ជាបុគ្គលិកម្នាក់កំពុងបំរើការនៅ ផ្សារទំនើបអ៊ីអេសក្នុងទីក្រុងភ្នំពេញ។ កញ្ញាបានប្រាប់ឱ្យដឹងថា៖ “នាងខ្ញុំដំបូងពិតជាពុំមានចំណាប់អារម្មណ៍អ្វីចំពោះវិស័យកសិកម្ម និងប្រទេសកម្ពុជានោះទេ។” តែមានថ្ងៃមួយ នៅពេលកំពុងបំរើការ ក្នុងផ្សារទំនើបអ៊ីអេសនៅប្រទេសជប៉ុន កញ្ញាត្រូវបានគេផ្លាស់ប្តូរពី ការងារជាអ្នកគ្រប់គ្រងការលក់ផលិតផលសំអាងការ ទៅកាន់កន្លែង លក់កសិផលកសិកម្មវិញ។ នាពេលនោះ នៅក្នុងកំឡុងពេលធ្វើ ការផ្លាស់ជាមួយកសិករ កញ្ញាបានយល់ឃើញថា វិស័យកសិកម្ម ជប៉ុនហាក់ដូចជាពិបាកក្នុងការអភិវឌ្ឍន៍អោយប្រសើរជាងនេះ ព្រោះ ជប៉ុនកំពុងជួបបញ្ហាប្រឈមមួយចំនួនដូចជា៖ ការកើនឡើងនៃ ចំនួនមនុស្សចាស់ ការជាវផលិតផលកសិកម្មមានការធ្លាក់ចុះ និង ការខ្វះខាតនូវបុគ្គលិកបន្តវេនធ្វើកសិកម្មជាដើម។ ដោយយល់ឃើញ ពីបញ្ហាទាំងនេះ កញ្ញាបានគិតពីដំណោះស្រាយមួយ ដើម្បីអោយ ផលិតផលកសិកម្មជប៉ុនអាចមានលទ្ធភាពផ្គត់ផ្គង់ទៅក្នុងទីផ្សារ ក្រៅប្រទេស។

ក្រោយមក តាមរយៈរបបកម្មសិក្សារបស់ក្រុមហ៊ុនអ៊ីអេស កញ្ញា បានមកប្រទេសកម្ពុជានៅឆ្នាំ២០១៦។ ពេលមកដល់កម្ពុជាដំបូង កញ្ញាបានសង្កេតឃើញថា នៅផ្សារទំនើបអ៊ីអេសនៅកម្ពុជាពេលនោះ ខុសប្លែកពីផ្សារទំនើបអ៊ីអេស ដែលកញ្ញាបានឃើញនៅប្រទេស វៀតណាមឬម៉ាឡេស៊ី ដែលមានប្រជាពលរដ្ឋទូទៅមកទិញកវ៉ាន់ ជាធម្មតា ប៉ុន្តែកាលនោះ នៅប្រទេសកម្ពុជាវិញមានអតិថិជនខ្មែរ ជាច្រើនបានមកផ្សារអ៊ីអេស ដើម្បីតែមើលមុខទំនិញក្នុងហាងតែ ប៉ុណ្ណោះ។ ដោយឃើញពីស្ថានភាពពិតបែបនេះ កញ្ញាផ្ដើមមាន ចំណាប់អារម្មណ៍ចំពោះការបំពេញការងារនៅកម្ពុជា ដែលជារឿងថ្មី

មួយសម្រាប់កញ្ញា តាំងពីពេលនោះមក។ បន្ទាប់ពីហេតុការណ៍នោះ កញ្ញាមានការប្រឹងប្រែងក្នុងការងារប្រចាំថ្ងៃរបស់ខ្លួន រាល់ពេល ធ្វើការប្រមូលកសិផលពីកសិករខ្មែរ មកដាក់លក់នៅក្នុងផ្សារទំនើប អ៊ីអេសរហូតមក។

បេសកកម្មរបស់កញ្ញាគឺការដាក់តម្រៀបផលិតផលកសិកម្មខ្មែរ ដើម្បីអោយអតិថិជនអាចស្គាល់ពីកសិករ។ កញ្ញាបានថ្លែងដូចនេះ ថា៖ “កាលពីដំបូងវាពិតជាមានការលំបាកក្នុងការប្រមូលកសិផល ដែលមានគុណភាពកំណត់តាមការកុម្ម៉ង់យកមកដាក់តាំងលក់នៅ ក្នុងហាង ក៏ប៉ុន្តែបច្ចុប្បន្ននេះ មានភាពប្រសើរឡើងច្រើន ព្រោះ មានក្រុមហ៊ុនផ្គត់ផ្គង់ជាដៃគូធ្វើការប្រមូលកសិផលពីកសិករដែល មានកិច្ចសន្យាជាមួយក្រុមហ៊ុន។”

នៅក្នុងហាងមានតម្រៀបនូវប្រភេទកសិផលផ្សេងៗ ដែលបាន បែងចែកតាមស្ថាភាពសុវត្ថិភាពនិងស្តង់ដារ ទទួលស្គាល់ដោយស្ថាប័ន រដ្ឋាភិបាលនិងក្រុមហ៊ុន។ ឧទាហរណ៍ នៅប្រទេសកម្ពុជាមានរបប ទទួលស្គាល់វិធាននៃការអនុវត្តកសិកម្ម ក្នុងការងារផលិតកម្ម ផ្លែឈើនិងបន្លែស្រស់ (ច្បាប់កំណត់ការគ្រប់គ្រងចំការកសិកម្ម សុវត្ថិភាពអាហារ ការរក្សាបរិស្ថាន សុវត្ថិភាពការងារ សិទ្ធិមនុស្ស និងសុខមាលភាព) ដែលមានឈ្មោះថា Cambodia Good Agricultural Practice (CamGAP)។ ប្រសិនបើកសិករខ្មែរមាន ការយល់ដឹងអំពីការលក់ផលិតផលត្រូវនឹងស្តង់ដារបែបនេះ កសិករ ទាំងនោះនឹងធ្វើការស្វែងយល់ពីតម្រូវការទីផ្សារ ហើយពួកគាត់នឹង អាចធ្វើការផលិតដោយយកចិត្តទុកដាក់លើសុវត្ថិភាពកសិផលជាក់ ជាមិនខាន។ លើសពីនេះទៀត ការពិតដែលពួកគាត់អាចទទួលបាន ប្រាក់ចំណូលកើន និងមានចំណូលទៀតទាក់ទងនឹងប្រាក់ប្រចាំថ្ងៃបែបនោះ វានឹងជួយអោយកសិករខ្មែរមានក្តីសង្ឃឹម។ កញ្ញា Ikumi បានបន្ត ទៀតថា៖ “នៅពេលដែលនាងខ្ញុំធ្វើសកម្មភាពជាអ្នកសម្របសម្រួល រវាងកសិករដែលជាអ្នកផលិតនិងអតិថិជន នាងខ្ញុំបានឮពីកសិករ ខ្លះនិយាយថា ពួកគាត់ធ្វើកសិកម្មចំណេញជាងមុន ជាដើម។ រឿង វាដែលបានជួបនិងឮទាំងនេះ ជាកំប៉ុណ្ណានិងជាការលើកទឹកចិត្ត មួយសម្រាប់នាងខ្ញុំ ក្នុងការបំពេញការងារនេះរហូតមក”។



▲ កន្លែងលក់បន្លែនៅផ្សារទំនើបអ៊ីអេស
◀ សកម្មភាពកញ្ញា Ikumi នៅក្នុងផ្សារទំនើបអ៊ីអេស

ការផ្គត់ផ្គង់កសិផល ក្នុងស្រុកទៅកាន់ទីផ្សារ!

ភូមិកសិកម្មធម្មជាតិ (Natural Agriculture Village) ជាក្រុមហ៊ុនដែលប្រមូលផលិតផលកសិកម្មនានា ដែលត្រូវស្តង់ដារពីកសិករខ្មែរ ដើម្បីផ្គត់ផ្គង់ទៅក្នុងទីផ្សារសំខាន់ៗនៅក្នុងទីក្រុង។ ក្នុងនាមជាអ្នកសម្របសម្រួលរវាងកសិករនិងអតិថិជន រួមជាមួយនឹងការអនុវត្តនីតិវិធីការបណ្តុះបណ្តាលដោយផ្ទាល់ជាមួយកសិករ និងរៀបចំផែនការរក្សាគុណភាពនិងសុវត្ថិភាព ក្រុមហ៊ុនក៏ជាដៃគូសហការជាមួយរដ្ឋាភិបាលនិងអង្គការ NGO ដើម្បីក្នុងគោលបំណងសម្របសម្រួលរវាងការផ្គត់ផ្គង់ពីកសិករនិងតម្រូវការទីផ្សារ ដើម្បីជួយធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាកសិករខ្មែរ និងផ្តល់ជូននូវបន្ថែមសុវត្ថិភាពជូនអតិថិជន។ ទស្សនាវដ្តីញឹកញាប់បានសាកសួរលោក សេង ញីល ដែលជាតំណាងផ្នែកផលិតកម្មនៃក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន និងមជ្ឈមណ្ឌលប្រមូលផ្តុំ ពិនិត្យគុណភាពនិងចែកចាយបន្ថែម ដែលគ្រប់គ្រងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាល មកចុះផ្សាយដូចខាងក្រោម។

Q: តើលោកកំពុងធ្វើការងារដោយផ្ដោតសំខាន់លើអ្វីខ្លះនៅក្នុងក្រុមហ៊ុននេះ?

ខ្ញុំបានបំរើការនៅក្នុងក្រុមហ៊ុនភូមិកសិកម្មធម្មជាតិនេះជាង ២ ឆ្នាំមកហើយ ឥឡូវនេះយើងខ្ញុំកំពុងខិតខំប្រឹងប្រែងធ្វើការផ្សព្វផ្សាយអំពីវិធីសាស្ត្រដាំដុះ ដែលផ្អែកលើស្តង់ដារសុវត្ថិភាពដែលមានឈ្មោះថា CamGAP កំណត់ដោយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយចូលរួមអនុវត្តតាមដានត្រួតពិនិត្យគុណភាពដោយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល និងក្រុមហ៊ុន យ៉ាងម៉ត់ចត់អំពីការគ្រប់គ្រងគុណភាពកសិផល តាំងពីចំនុចចាប់ផ្តើមការដាំដុះ រហូតដល់យកទៅលក់ជូនអតិថិជននៅទីផ្សារ។



កសិករនៅខេត្តកណ្តាល

Q: តើនៅមជ្ឈមណ្ឌលប្រមូលផ្តុំពិនិត្យគុណភាពនិងចែកចាយយកមកលក់ទីផ្សារ? ហើយមានប្រភេទអ្វីខ្លះ មកពីតំបន់ណា និងត្រូវបានដាំដុះនៅទីណាខ្លះដែរ?

មានបន្ថែមប្រមាណ ២០០ ទៅ ៥០០ គីឡូក្រាមក្នុងមួយថ្ងៃត្រូវបានយកមកពិនិត្យនៅទីនេះ។ មានកសិផលជាច្រើនប្រភេទដូចជា បន្លែស្លឹក មើម និងផ្លែឈើជាដើម តែក្នុងនោះមានបន្លែស្លឹកច្រើនជាងគេ។ កសិផលដែលត្រូវពិនិត្យនៅមន្ទីរពិសោធន៍នេះ ត្រូវបានដាំដុះនៅក្នុងខេត្តកណ្តាលនិងបណ្តារខេត្តដែលនៅជុំវិញ ហើយភាគច្រើនត្រូវបានដឹកទៅដាក់លក់នៅផ្សារទំនើបនានាក្នុងបណ្តារទីក្រុងក្បែរខាង។

Q: បន្ទាប់ពីមានរបបត្រួតពិនិត្យនេះ តើការប្រកបរបរកសិកម្មរបស់កសិករមានការប្រែប្រួលខ្លះឬទេ? ហើយការយល់ដឹងអំពីគុណភាពនិងសុវត្ថិភាពកសិផលរបស់កសិករនិងអតិថិជនមានការប្រែប្រួលដូចម្តេចដែរ?

ដោយសារមានការត្រួតពិនិត្យនេះ ធ្វើអោយទីផ្សារមានទំនុកចិត្តនិងមានតម្រូវការច្រើនជាងមុន។ យើងអាចពង្រីកការដាំដុះបានកាន់តែច្រើនបន្ថែមទៀត ហើយកសិករមានកិច្ចសន្យាទិញក្នុងតម្លៃខ្ពស់ជាងបន្ថែមទៀត។ កសិករកាន់តែមានការយល់ដឹងពីពាក្យថាសុវត្ថិភាពគឺមិនត្រឹមតែមិនមានជាតិពុលទេ គឺត្រូវមានអនាម័យមិនមានផ្ទុកបាក់តេរី ឬពងព្រូនអ្វីទាំងអស់។ គាត់ត្រូវរៀននិងចេះពីរបៀបដាំដុះតាមស្តង់ដារត្រឹមត្រូវ ដែលបណ្តុះបណ្តាលជាច្រើនលើកច្រើនដង ដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកណ្តាល រួមជាមួយក្រុមហ៊ុនផ្ទាល់ផងដែរ។ ចំណែកអ្នកប្រើប្រាស់វិញ មានការយល់ដឹងច្រើនពីផលប៉ះពាល់នៃការបរិភោគបន្លែគឺមីហើយគាត់ជឿជាក់លើផលិតផលក្នុងស្រុកយើង ជាពិសេសគឺបន្លែដែលមានប្រភពច្បាស់លាស់ និងមានការត្រួតពិនិត្យត្រឹមត្រូវ ដោយគាត់អាចជ្រើសបានតាមរយៈស្លាកសញ្ញាដែលលើកលែងពីបន្លែ។

Q: តើកសិករយល់ឃើញដូចម្តេចចំពោះមជ្ឈមណ្ឌលពិនិត្យគុណភាពនិងចែកចាយនេះ?

ពួកគាត់មានការជឿជាក់ និងសប្បាយចិត្តដែលមានសេវាកម្មបែបនេះ ព្រោះវាជាអ្វីដែលគាត់ចង់បានតាមការបញ្ជាក់គុណភាពពីភាគីទីបី លើគុណភាពបន្លែនិងផ្លែឈើមុនចេញលក់លើទីផ្សារ។

ការសាកសួរអតិថិជន!

ផ្សារទំនើបអ៊ីអេស



មានកសិករខ្មែរក្នុងស្រុកជាច្រើនបានខិតខំប្រឹងប្រែងធ្វើការដាំដុះនូវកសិផលដែលមានសុវត្ថិភាពនិងគុណភាព។ តើអតិថិជនខ្មែរជាវិនិច្ឆ័យបន្ថែមគិតពីស្តង់ដារនៃគុណភាពបែបណាដែរ? យើងខ្ញុំបានសាកសួរអតិថិជនមួយចំនួននៅផ្សារទំនើបអ៊ីអេសនិងផ្សារធម្មតានៅក្នុងទីក្រុងភ្នំពេញ។

បុគ្គលិកទស្សនាវដ្តីញឹកញាប់ បានធ្វើការសាកសួរនិស្សិតម្នាក់ដែលបានមកទិញកំរងនៅកន្លែងលក់បន្លែក្នុងផ្សារទំនើបអ៊ីអេស។ ប្អូនប្រុស ម៉េង ស្យាង អាយុ ១៩ ឆ្នាំ មកទិញកំរងជំនួសគ្រួសារខ្លួននៅទីនេះ បាននិយាយថា៖ “ដោយសារខ្ញុំគិតថា នៅទីនេះមានការពិនិត្យពីសុវត្ថិភាពត្រឹមត្រូវហើយខ្ញុំចង់អោយកសិករដែលជាអ្នកផលិត គិតពីសុខភាពរបស់អតិថិជន ដោយធ្វើការដាំដុះប្រើប្រាស់ជីឬថ្នាំកសិកម្មអោយបានត្រឹមត្រូវ”។

កញ្ញា ព្រី ស្រីនិត អាយុ ២២ ឆ្នាំ ដែលជាបុគ្គលិកលក់ម្ហូបអាហារនៅក្នុងហាងអ៊ីអេសនេះដែរ បាននិយាយថា “បន្លែដាក់លក់នៅទីនេះមើលទៅឃើញល្អ ហើយវាមានសុវត្ថិភាពជាងទិញខាងក្រៅដែលយើងពុំដឹងពីប្រភពច្បាស់លាស់”។ ម្យ៉ាងវិញទៀត ឆ្លើយតបនឹងសំណួរថា តើកញ្ញាគិតថាវាមានតម្លៃថ្លៃជាងខាងក្រៅឬទេ? កញ្ញាបានឆ្លើយបន្តទៀតថា “នៅទីនេះពិតជាថ្លៃជាងទិញខាងក្រៅបន្តិចមែន ក៏ប៉ុន្តែបើយើងគិតពីថ្លៃជីកជញ្ជូន ការថែទាំនិងការត្រួតពិនិត្យនានានោះទៅឃើញថាតម្លៃប៉ុណ្ណឹងគឺសមស្របអាចទទួលយកបាន”។

យើងសង្កេតឃើញថា ការយល់ដឹងរបស់អតិថិជនចំពោះតម្លៃនិងសុវត្ថិភាពចំនីអាហារហាក់ដូចជាមានការកើនឡើង។



ការបិទស្លាកសញ្ញាក្រុមហ៊ុន និងមន្ទីរពិសោធន៍



Q: តើមានផលលំបាកអ្វីខ្លះជាមួយកសិករនិងអតិថិជនចំពោះការងារនេះដែរឬទេ?

វាមានផលលំបាកមួយចំនួនដែរដូចជា យើងត្រូវការពេលវេលានិងការចំណាយមួយចំនួនក្នុងការបណ្តុះបណ្តាលកសិករ ក៏ដូចជាការចុះសង្កេតជាប់ជាប្រចាំជាមួយកសិករ ដើម្បីតាមដានការត្រួតពិនិត្យគុណភាព និងពង្រឹងសមត្ថភាពរបស់ពួកគាត់បន្ថែម។ មិនត្រឹមតែស្តង់ដារគុណភាពប៉ុណ្ណោះទេ យើងមានផែនការដាំដុះនិងបច្ចេកទេសទប់ទល់នឹងការបម្រែបម្រួលអាកាសធាតុផងដែរ។ ចំណែកអតិថិជនវិញ គឺយើងត្រូវចែករំលែកចំណេះដឹងដល់គាត់អោយគាត់យល់ពីគុណភាពបន្លែនិងប្រកបព្យាសាលាសំពេញខ្លះ យើងបានចំណាយពេលជាមួយអតិថិជនមួយចំនួន ក្នុងការនាំគាត់មកដល់កន្លែងដាំដុះផ្ទាល់ និងធ្វើការជាមួយអ្នកលក់រាយផងដែរ ដើម្បីអោយអ្នកលក់រាយអាចពន្យល់ដល់អ្នកទិញបន្តទៀត។ យើងបាននាំអ្នកលក់រាយមួយចំនួនមកដល់កន្លែងដាំផ្ទាល់ផងដែរ ដើម្បីអោយគាត់បានឃើញនិងជួបជុំជាកម្មសិករ។

Q: តើតួអង្គកសិករមួយចំនួនគោរពដោយនិងកិច្ចខិតខំប្រឹងប្រែង ដូចម្តេចខ្លះ ដើម្បីកសាងទំនុកចិត្តនៃកសិករផលខ្មែរជាមួយអតិថិជន?

ដើម្បីធានាគុណភាពជូនអតិថិជន យើងបានធ្វើច្រើនហើយកន្លងមក ទាំងផលិតកម្ម ដឹកជញ្ជូន វេចខ្ចប់ និងរហូតនាំមកលក់នៅទីផ្សាររួមជាមួយការពន្យល់ដល់អតិថិជនអំពីគុណភាពនិងប្រភពកសិផលជាដើម។ យើងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធដូចជា ខាងរដ្ឋាភិបាលលើបច្ចេកទេសនិងវាយតម្លៃគុណភាព អង្គការក្រៅរដ្ឋាភិបាល (NGO) ដើម្បីជួយដល់កសិករស្វែងយល់អំពីអ្នកលក់ធាតុចូលកសិកម្ម ក្នុងការជ្រើសរើសនិងណែនាំផលិតផលដែលអាចទុកចិត្តបានសម្រាប់កសិករ ហើយសហការជាមួយគម្រោងនិងបណ្តាញផ្សេងៗក្នុងការកសាងទំនុកចិត្ត ចែករំលែកចំណេះដឹង និងរួមគ្នាលើកកម្ពស់កសិផលសុវត្ថិភាពរបស់ខ្មែរយើង។

Q: តើលោកមានអ្វីចង់ផ្តល់ដើម្បីទៅកសិករដូចជាអតិថិជនទេ?

ការងារនេះពិតមែនតែលំបាកនិងទាមទារការយកចិត្តទុកដាក់ ព្រមទាំងការប្រឹងប្រែងច្រើន តែយើងសប្បាយចិត្តព្រោះវាបានជួយដល់អ្នកគ្រប់គ្នា ទាំងសុខភាពអ្នកលក់ អ្នកផលិតក៏ដូចជាជីវភាពរបស់កសិករ។ ជាមួយគ្នានេះ ខ្ញុំបាទសូមផ្តាំទៅកសិករផ្សេងទៀតអោយងាកមកផលិតបន្លែសុវត្ថិភាពអោយបានច្រើនទាំងអស់គ្នា ព្រោះបច្ចុប្បន្ននេះ ផលិតផលកសិករខ្មែរមិនទាន់មានគ្រប់គ្រងការទីផ្សារនៅឡើយទេ យើងនៅខ្វះច្រើនណាស់។ បើយើងផលិតដោយពិតប្រាកដហើយស្មោះត្រង់ មិនខ្វះទីផ្សារទេ ហើយលក់បានតម្លៃខ្ពស់ជាងខាងក្រៅទៀតផង។ បើមានកសិករនៅពុំទាន់ចេះ គឺពួកគាត់អាចទាក់ទងមន្ទីរកសិកម្មអោយបង្រៀនគាត់បាន ឬអាចទាក់ទងក្រុមហ៊ុនផ្ទាល់ក៏បានដែរ។ ឆ្លៀកក្នុងឱកាសនេះ ខ្ញុំបាទសូមថ្លែងអំណរគុណដល់ផ្សារទំនើបអ៊ីអេស ក៏ដូចជាផ្សារទំនើបផ្សេងៗទៀត ព្រមទាំងអតិថិជនទាំងអស់ដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្តដល់កសិផលរបស់យើងខ្ញុំ។ ការងាររបស់គាត់គឺជាការចូលរួមថែទាំសុខភាពគ្រួសារគាត់ផង និងជួយដល់ជីវភាពកសិករជាច្រើនគ្រួសារផងដែរ។ យើងខ្ញុំសូមគោរពជូនពរអតិថិជនទាំងអស់មានសុខភាពល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារ!



លោក សេង ញីល ជាបុគ្គលិកនៃក្រុមហ៊ុន ភូមិកសិកម្មធម្មជាតិ



ចំណុចចម្បង

យ៉ាងណាមិញ ចំពោះអតិថិជនដែលតែងតែទិញបន្លែនៅតាមផ្សារធម្មតាវិញ តើគាត់មានការយល់ឃើញយ៉ាងដូចម្តេចដែរ? លោកស្រី សេង ធីន អាយុ ៥៧ឆ្នាំ ដែលបានជាប់បន្លែនៅផ្សារទួលទំពូងក្នុងក្រុងភ្នំពេញ បានថ្លែងដូចនេះថា៖ “ដោយសារខ្ញុំមកទិញនៅផ្សារនេះយូរឆ្នាំមកហើយ ខ្ញុំអាចមើលដឹងថាគេបន្លែណាទាល់ ហើយបន្លែណាជាបន្លែដាំធម្មជាតិក្នុងស្រុក ដូច្នេះវាពុំមានបញ្ហាអ្វីណាស់ណាទេចំពោះខ្ញុំ។” លោកស្រីបានមានប្រសាសន៍បន្តទៀតថា ប្រសិនបើមើលទៅឃើញថានៅទីនេះមានបន្លែទាំងច្រើន លោកស្រីនឹងទៅរកជានៅផ្សារផ្សេងវិញ។ ចំណែកអតិថិជនម្នាក់ទៀត បាននិយាយថា មូលហេតុដែលខ្ញុំមកទិញទីនេះ “ព្រោះវានៅជិតផ្ទះ”។

មានអតិថិជនមួយចំនួនគិតថា ការងារបន្លែនៅតាមផ្សារធម្មតា ដោយសារពួកគាត់អាចសម្គាល់ដឹងនូវបន្លែធម្មជាតិឬនាំចូលបាន និងដោយសារផ្សារទាំងនេះនៅជិតផ្ទះរបស់គាត់ជាដើម។ ម្យ៉ាងទៀត ក៏មានអតិថិជនមួយចំនួនព្យាយាមទិញតែបន្លែណា ដែលកសិករអាចដាំដុះបានដោយធម្មជាតិពុំប្រើគីមីជាដើមផងដែរ។

ចំពោះអ្នកលក់បន្លែនៅក្នុងផ្សារវិញបាននិយាយថា “ភូមិរបស់ខ្ញុំទទួលបានទិញនិងលក់តែបន្លែក្នុងស្រុកដែលកសិករខ្មែរដាំនៅតាមខេត្តតែប៉ុណ្ណោះ។ ខ្ញុំរកស៊ីរបរនេះយូរឆ្នាំមកហើយ មានកសិករខ្មែរជាច្រើនយកកសិផលគាត់មកលក់អោយខ្ញុំ ដូច្នេះពុំមានបញ្ហាអ្វីជាមួយការផ្គត់ផ្គង់នូវបន្លែប្រចាំថ្ងៃសម្រាប់អតិថិជននៅក្នុងផ្សារនេះទេ”។

មានអតិថិជននិងអ្នកប្រកបរបរជួញដូរកសិផលជាច្រើន កំពុងគិតពិចារណាអំពីបន្លែនាំចូល។ ដូច្នេះទាំងរដ្ឋាភិបាលនិងវិស័យឯកជន គួរតែបង្កើននូវកិច្ចខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើមនានា ដើម្បីជម្រុញនូវការបង្កើតប្រព័ន្ធសុវត្ថិភាពមូលហេតុ និងបង្កើនការដាំដុះរបស់កសិករក្នុងស្រុក។

មជ្ឈមណ្ឌលប្រមូលផ្តុំ ពិនិត្យគុណភាព និងចែកចាយបន្លែឧត្តកណ្តាល

ជាមជ្ឈមណ្ឌលពិនិត្យគុណភាពកសិផលប្រចាំខេត្តដំបូងបំផុតនៅកម្ពុជា ដែលបានបង្កើតឡើងដោយគម្រោងជំនួយ KUSANONE របស់រដ្ឋាភិបាលជប៉ុន ត្រូវបានដាក់អោយដំណើរការនៅខេត្តលាតាវែន ឆ្នាំ២០១៩។ មានកសិផលនានានៅក្នុងខេត្តកណ្តាល និងតាមបណ្តារខេត្តដទៃនៅក្នុងប្រទេសកម្ពុជា ត្រូវបានយកមកត្រួតពិនិត្យគុណភាពនៅមជ្ឈមណ្ឌលនេះ។ តម្លៃនៃការពិនិត្យរាល់សំណាកកសិផលនីមួយៗគឺ ១០ ដុល្លារក្នុងមួយប្រភេទ។ មានបន្លែនិងផ្លែឈើនានា ត្រូវបានយកមកពិនិត្យនៅទីនេះជាមធ្យមចំនួន ២០០ ទៅ ៥០០ គីឡូក្រាមក្នុងមួយថ្ងៃ។ ជាពិសេស មានការស្នើសុំត្រួតពិនិត្យគុណភាពច្រើនពីបណ្តារកសិករក្នុងខេត្ត ក្រុមកសិករ ចុះកិច្ចសន្យា និងក្រុមហ៊ុនផ្គត់ផ្គង់កសិផលជាដើម។

នៅក្នុងមន្ទីរក៏មានបិតស្លាកសញ្ញាធានាគុណភាពបន្ទាប់ពីការត្រួតពិនិត្យ និងមានបន្ទប់ធម្មតានិងបន្ទប់ត្រាសេត្រជាក់ ដើម្បីរក្សាទុកបន្លែនិងផ្លែឈើ ដែលបានពិនិត្យគុណភាពហើយផងដែរ។ បច្ចុប្បន្ន ដោយសារមានអតិថិជនជាច្រើនទាមទារអោយមានការត្រួតពិនិត្យគុណភាពកសិផល ហើយភាពចាំបាច់នៃការត្រួតពិនិត្យកសិផលត្រូវបានទទួលស្គាល់ដែរនោះ ទើបក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានជម្រុញអោយកសិករយកកសិផលរបស់ខ្លួនមកពិនិត្យគុណភាពនៅមជ្ឈមណ្ឌលនេះ មុនដាក់លក់



ការវេចខ្ចប់បន្លែដែលត្រូវបានត្រួតពិនិត្យហើយបិទស្លាកសញ្ញា

នៅទីផ្សារ ក៏ប៉ុន្តែវាពុំទាន់មានការកំណត់ដោយច្បាប់នៅឡើយទេ។ ទោះជាយ៉ាងនេះក្តី ក្រសួងមានផែនការបង្កើតមជ្ឈមណ្ឌលប្រមូលផ្តុំពិនិត្យគុណភាពនិងចែកចាយបន្លែនេះ នៅគ្រប់បណ្តារខេត្តនានាទូទាំងប្រទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងការយល់ដឹងរបស់អតិថិជន អំពីសុវត្ថិភាពបន្លែនិងផ្លែឈើនាពេលបច្ចុប្បន្ន។

មជ្ឈមណ្ឌលប្រមូលផ្តុំ ពិនិត្យគុណភាពនិងចែកចាយបន្លែឧត្តកណ្តាល បានបង្កើតអោយមានព្រឹត្តិការណ៍នានានៅមូលដ្ឋាន ក៏ដូចជាការចូលរួមក្នុងកម្មវិធីលក់បញ្ជុះតម្លៃនៅតាមផ្សារទំនើប និងបង្កើតអោយមានកម្មវិធីអប់រំកសិករជាដើម ដើម្បីអោយកសិកររស់នៅក្នុងមូលដ្ឋាន និងក្រុមហ៊ុនផ្គត់ផ្គង់កសិផលទៅទីផ្សារ ព្រមទាំងអតិថិជនបានដឹងនិងស្គាល់ពីមជ្ឈមណ្ឌលនេះ ក្នុងគោលបំណងជួញដូរអំពីភាពចាំបាច់នៃការពិនិត្យគុណភាព ដែលធានានូវសុវត្ថិភាពមូលហេតុជូនអតិថិជន។



ការត្រួតពិនិត្យគុណភាពបន្លែនៅមជ្ឈមណ្ឌល



លោក ស៊ី សុខុម អនុប្រធានមជ្ឈមណ្ឌល



ស្លាកសញ្ញារបស់មជ្ឈមណ្ឌល

សមាគមកសិករហ៊ុន និងលក់បន្លែ

ស្របជាមួយនឹងការកើតឡើងនូវសកម្មភាពរបស់ក្រុមហ៊ុនភូមិកសិកម្មធម្មជាតិនិងមជ្ឈមណ្ឌលប្រមូលផ្តុំ ពិនិត្យគុណភាពនិងចែកចាយបន្លែឧត្តកណ្តាល យើងក៏សង្កេតឃើញមានការបង្កើតឡើងនូវសមាគមនៃក្រុមកសិករនៅតាមមូលដ្ឋានផងដែរ។ លោកនៅ កែវ រស់នៅក្នុងភូមិបារ៉ែន ខេត្តកណ្តាល ជាប្រធានក្រុមបណ្តុំអាជីវកម្មបន្លែសុវត្ថិភាពនៅក្នុងភូមិ។ សមាគមកសិកររបស់លោកបានបង្កើតឡើងនៅ ខែឧសភា ឆ្នាំ២០១៥ មានសមាជិកដំបូងចំនួន ១០ នាក់ ក្នុងគោលបំណងផ្គត់ផ្គង់នូវបន្លែសុវត្ថិភាពជូនអតិថិជននិងធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅរបស់កសិកររស់នៅក្នុងមូលដ្ឋាន។ ដោយមានការជួយឧបត្ថម្ភពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត សមាគមទទួលបាននូវសម្ភារៈប្រើប្រាស់ក្នុងកសិកម្មមួយចំនួនដូចជា កង់ប្រើប្រាស់ ផ្ទះស្របទឹក និងម៉ាស៊ីនធ្វើជីធម្មជាតិជាដើម។ បន្ថែមពីលើនេះ ក្រៅពីទទួលបានជំនួយអំពីការទិញនិងការធានាតម្លៃនៃកសិផល សមាគមក៏បានទទួលការជួយឧបត្ថម្ភពីក្រុមហ៊ុនភូមិកសិកម្មធម្មជាតិនិងមជ្ឈមណ្ឌលប្រមូលផ្តុំនូវមួយចំនួនសម្រាប់ប្រើប្រាស់រួមបច្ចេកទេសនៃការដាំដុះនិងការបង្កើតជីធម្មជាតិជាដើម។ សមាគមកសិករនេះ ក៏មានប្រមូលប្រាក់បដិភាគពីបណ្តារសមាជិក ដើម្បី

បង្កើតតុបលក់ធាតុចូលដែលមានដូចជា គ្រាប់ពូជ ថ្នាំធម្មជាតិ និងជីកំប៉ុសជាដើមផងដែរ។

ដោយមានការចាប់អារម្មណ៍ពីអតិថិជនបានកើនឡើងចំពោះបន្លែធម្មជាតិនិងបន្លែសុវត្ថិភាព ទើបចាប់ពីឆ្នាំ២០១៧ មានកសិកររស់នៅជិតខាងបានចាប់អារម្មណ៍នឹងសមាគមក្រុមបណ្តុំអាជីវកម្មបន្លែនេះ ហើយបច្ចុប្បន្នសមាគមមានសមាជិកកើនរហូតដល់ជាង ៦០ នាក់។ បន្ថែមដែលប្រមូលបានត្រូវបានដាក់លក់តាមរយៈក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ និងតាមបណ្តារផ្សារទំនើបនានាក្នុងទីក្រុងដូចជាផ្សារទំនើបអ៊ុំអននិងផ្សារឡាក់គីជាដើម។

នៅក្នុងសមាគមក្រុមបណ្តុំអាជីវកម្មបន្លែ ជាទូទៅ ធ្វើការដាំដុះបន្លែស្លឹកភាគច្រើន ក៏ប៉ុន្តែ បច្ចុប្បន្ន មានកសិករជាសមាជិកមួយចំនួនកំពុងចាប់អារម្មណ៍នឹងការដាំដុះនូវបន្លែផ្លែដូចជា ប៉េងប៉េងនិងក្រប់ជាដើមផងដែរ។ សមាគមកំពុងខិតខំធ្វើការដាំដុះនូវបន្លែបង្ការផ្សេងៗដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ ក៏ប៉ុន្តែដោយសារនៅមានកង្វះខាតនូវបច្ចេកទេសដាំដុះ សមាគមក៏បានទទួលជំនួយបច្ចេកទេសដាំដុះពីមន្ទីរ



ប្រធានសមាគម លោក កែវ

បច្ចេកទេសដាំដុះពីមន្ទីរកសិកម្មខេត្តផងដែរ ដើម្បីធ្វើការស្វែងរកនូវបច្ចេកទេស ក៏ដូចជាគ្រាប់ពូជកសិកម្មដែលផ្តល់ផលនិងចំណូលច្រើនដល់កសិករក្នុងមូលដ្ឋានរបស់ខ្លួន។

ស្វែងរកចំណេះស្រាយ ចំពោះបញ្ហាកសិកម្មកម្ពុជា

លោក KO Honam ជាតំណាងនៃក្រុមហ៊ុន JC បានធ្វើការទាក់ទងនឹងវិស័យកសិកម្មនៅកម្ពុជារយៈពេល ១២ ឆ្នាំមកហើយ។ លោកបាននិយាយថា៖ “លោកបានធ្វើដំណើរនិងប្រាស្រ័យទាក់ទងផ្ទាល់ទៅកាន់តំបន់កសិកម្មផ្សេងៗជាច្រើននៅក្នុងប្រទេសកម្ពុជា ហើយមានការយល់ដឹងច្រើនពីបញ្ហានានា ទាក់ទងនឹងវិស័យកសិកម្ម”។ បន្ទាប់មក គាត់បានសម្រេចចិត្តធ្វើការពង្រីកនូវការងាររបស់ខ្លួន តាមរយៈការធ្វើសាលាជីវកម្មកម្ពុជា ដើម្បីដោះស្រាយបញ្ហាកសិកម្មកម្ពុជា។ តើគំរូសាលាជីវកម្មនោះជាអ្វីទៅ?

គំរូរបស់សមាគមកសិកម្មជប៉ុន

មិនត្រឹមតែប្រទេសកម្ពុជាប៉ុណ្ណោះទេ ចំពោះប្រទេសកសិកម្មដ៏ទៃទៀតក៏រមែងតែជួបប្រទះនូវបញ្ហា ជីវភាពរស់របស់កសិករដែរ។ មូលហេតុចម្បងមួយនោះ គឺដោយសារតែកសិកម្មជាជំនួញដែលមានចរនាសម្ព័ន្ធមាន “ប្រសិទ្ធភាពទុនមិនល្អ”។ នៅក្នុងរបរកសិកម្មជាទូទៅ ប្រជាកសិករត្រូវបោះទុនដើម្បីធ្វើការប្រមូលនូវសម្ភារៈ និងគ្រាប់ពូជដែលចាំបាច់ជាមុន ហើយត្រូវទិញឬជួលម៉ាស៊ីនធ្វើកសិកម្មដើម្បីគ្រួសារសំដីដាំដុះ ព្រមទាំងត្រូវការថវិកាទិញដីឬថ្នាំកសិកម្មក្នុងការថែរក្សាដំណាំក្នុងពេល ៣ ឬ ៤ខែ តាមកាលកំណត់ណាមួយរហូតដល់បានប្រមូលផលកសិកម្មនោះ។ ដូច្នេះ យើងសង្កេតឃើញថា រហូតទទួលបានភោគផល កសិករត្រូវចំណាយកម្លាំងនិងធនធានច្រើនព្រមទាំងរយៈពេលយូរ ក៏ប៉ុន្តែនៅពេលដល់ប្រមូលផលនិងលក់បានចំណូលវិញ គឺត្រូវអាស្រ័យលើតម្លៃឡើងចុះនៅពេលលក់នោះទៀត ដែលធ្វើអោយកសិករពិតជាពិបាកក្នុងការលក់ផលិតផលកសិកម្មរបស់ខ្លួនអោយមានតម្លៃថ្លៃនិងមានចំណូលថេរ។ ជាពិសេស នៅប្រទេសកម្ពុជាដែលមានកសិករភាគច្រើនជាកសិករខ្នាតតូច ឃើញថាចរនាសម្ព័ន្ធកសិកម្មមួយដែលមាន “ការចំណាយប្រាក់ទុនវិនិយោគដំបូងច្រើន តែត្រូវទទួលបានត្រឡប់មកវិញនូវប្រាក់ចំណូលមិនទៀងទាត់មួយនៅចុងបញ្ចប់”។ នេះគឺជាមូលហេតុដែលនាំអោយប្រជាកសិករពុំមានទុនគ្រប់គ្រាន់ មានភាពលំបាកជាមួយការប្រកបរបរកសិកម្ម។

ថ្វីត្បិតតែប្រទេសជប៉ុនជាប្រទេសមានការរីកចម្រើន ហើយប្រជាជនមានជីវភាពធូធារក៏ពិតមែន តែកាលពី ៧០ឆ្នាំមុន នៅក្រោយសង្គ្រាមលោកលើកទី ២ ស្ថានភាពកសិកម្មនៅប្រទេសជប៉ុននាពេលនោះ គឺពិតជាស្រដៀងគ្នានឹងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។ ពេលនោះនៅប្រទេសជប៉ុនមានចំនួនកសិករច្រើនដែលមានជីវិតស្រែចំការផ្ទាល់ខ្លួន ប៉ុន្តែពួកគាត់ធ្វើកសិកម្មខ្នាតតូចជាលក្ខណៈគ្រួសារ ហើយខ្វះខាតទុនក្នុងការធ្វើកសិកម្មនិងមានជីវភាពលំបាក ដោយសារប្រាក់កម្ចីសម្រាប់ធ្វើជាទុនកសិកម្មផងដែរ។ ស្ថិតនៅក្នុងស្ថានភាពលំបាកបែបនេះ សមាគមកសិកម្មជប៉ុនមានតួនាទីដ៏សំខាន់ក្នុងការជួយកសិករខ្នាតតូចដែលជួបនឹងបញ្ហាទាំងនោះ។ កសិករខ្នាតតូចដែលខ្វះទុនទាំងនោះ អាចជួលនូវឧបករណ៍និងសម្ភារៈធ្វើកសិកម្មដែលខ្លួនពុំមានលទ្ធភាពទិញមកប្រើប្រាស់ ហើយក្នុងករណីលំបាកខ្លះ កសិករក៏មានលទ្ធភាពខ្ចីទុនពីសមាគម ហើយសមាគមក៏ជំនាន់នូវការទិញកសិផលពីកសិករក្នុងតម្លៃសមស្របនិងទៀងទាត់ផងដែរ។ ដោយសារមានសមាគមកសិកម្មជប៉ុន ទើបធ្វើអោយកសិករជប៉ុនមានទំនុកចិត្តក្នុងការប្រកបរបរកសិកម្មរបស់ខ្លួន ដែលនាំអោយវិស័យកសិកម្មជប៉ុនមានការរីកចម្រើនច្រើននៅសម័យក្រោយសង្គ្រាម។

លោក Honam បានចាប់ប្រកបរបរកសិកម្មនៅកម្ពុជានាឆ្នាំ ២០០៨។ លោកបានចាប់ផ្តើមការងារដាំដុះនៅលើផ្ទៃដីកសិកម្មដែលមានទំហំ ២៣០ ហិកតា និងបានលក់ ព្រមទាំងនាំចេញស្រូវអង្ករដំបូងកាលពី ៥ ឆ្នាំមុននៅក្នុងខេត្តបាត់ដំបង។ បន្ទាប់មក លោកបានធ្វើចំការដំណាំពោកបារាំងលើផ្ទៃដី ៣០ ហិកតានៅខេត្តប៉ៃលិន ដើម្បីនាំចេញទៅលក់នៅប្រទេសជប៉ុនផងដែរ។ ដោយមើលឃើញពីស្ថានភាព នៃវិស័យកសិកម្មខ្មែរបច្ចុប្បន្នស្រដៀងគ្នានឹងកសិកម្មជប៉ុនកាលពីមុន លោកបានចាប់ផ្តើមនូវការធ្វើអាជីវកម្មមួយដែលអាច “ជំរុញផ្សារនូវគំរូសមាគមកសិកម្មជប៉ុននៅកម្ពុជា”



កសិករម្នាក់ប្រើប្រាស់ម៉ាស៊ីនជ្រូនសម្រាប់កសិកម្ម

និងមានក្តីរីកចម្រើន “ផ្តល់ជូនកសិករខ្មែរនូវបច្ចេកទេសកសិកម្មជប៉ុន” បានតាមរយៈអាជីវកម្មនេះ។

បច្ចុប្បន្ន លោកបានបង្កើតក្រុមហ៊ុនមួយដែលមានឈ្មោះថា JC Agricultural Cooperatives Co., Ltd. (JCAC) ក្នុងគោលបំណង “ផ្ទេរនូវបច្ចេកទេសនិងសម្ភារៈកសិកម្មមួយចំនួនរបស់ជប៉ុនជូនកម្ពុជា” បន្ទាប់ពីលោកបានមើលឃើញអំពីការរីកចម្រើននិងការប្រែប្រួលសង្គមមួយចំនួននៅកម្ពុជា។ ក្រុមហ៊ុនរបស់លោកកំពុងខិតខំប្រឹងប្រែងធ្វើអោយប្រសើរឡើងនូវសមត្ថភាពកសិកម្មរបស់ប្រជាកសិករខ្មែរ តាមរយៈការដាក់លក់និងជួសជុលនូវគ្រឿងម៉ាស៊ីនកសិកម្មដូចជាម៉ាស៊ីនត្រាក់ទ័រ និងផ្គត់ផ្គង់នូវម៉ាស៊ីនជ្រូនជប៉ុន (Smart Agri Solution) ដែលជាបច្ចេកវិទ្យាថ្មីបំផុតសម្រាប់ប្រើប្រាស់ក្នុងកសិកម្មជាដើម។ ក្រុមហ៊ុនកំពុងធ្វើការលើកកម្ពស់នូវផលិតកម្មកសិកម្ម និងប្រសិទ្ធភាពនៃវិស័យកសិកម្មកម្ពុជា ដោយការផ្គត់ផ្គង់នូវបច្ចេកទេសជាប្រពៃណី និងបច្ចេកវិទ្យាឈានមុខថ្មីៗរបស់ជប៉ុន។

យ៉ាងណាមិញ ក្រុមហ៊ុនសម្រេចបាននូវការផ្តល់ជូនដល់កសិករខ្មែរនូវ “ជំនួយផ្នែកទុនដល់កសិករ” តាមគំរូនៃសមាគមកសិកម្មជប៉ុន តាមរយៈអង្គការផ្តល់ហិរញ្ញប្បទានឈ្មោះថា “JC Finance Plc.” ដែលបានបង្កើតឡើងដោយកិច្ចសហការរួមនៃសហគ្រិននិងអ្នកវិនិយោគជប៉ុននៅកម្ពុជា។ JC Finance Plc. មានអាជ្ញាប័ណ្ណធ្វើអាជីវកម្មស្របច្បាប់ផ្នែកមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ហើយបច្ចុប្បន្នកំពុងផ្តល់នូវហិរញ្ញប្បទានជាពិសេសដល់កសិករខ្មែរ សម្រាប់ទិញម៉ាស៊ីននិងសម្ភារៈកសិកម្មដែលមានតម្លៃខ្ពស់ដូចជាម៉ាស៊ីនត្រាក់ទ័រ និងម៉ាស៊ីនត្រួតកាត់ជាដើម។

បច្ចុប្បន្ន ក្រុមហ៊ុនសម្រេចបានមួយផ្នែកនៃការផ្ទេរនូវប្រព័ន្ធមួយចំនួនរបស់សមាគមកសិកម្មជប៉ុនល្អៗ តាមរយៈការផ្គត់ផ្គង់នូវផ្នែកសម្ភារៈដូចជា “ម៉ាស៊ីននិងបច្ចេកទេសកសិកម្មដូចជាសម្ភារៈ” និងផ្នែកចំណេះដឹង។ នៅថ្ងៃអនាគត ក្រុមហ៊ុននឹងធ្វើអោយសម្រេចបាននូវតួនាទីមួយយ៉ាងសំខាន់ដូចសមាគមកសិកម្មជប៉ុន ក្នុងការ “ទិញកសិផលពីកសិករដោយតម្លៃសមរម្យនិងទៀងទាត់”។



បុគ្គលិកកំពុងធ្វើការចំពោះគ្រឿងចក្រ

ការទទួលរោគច័ល ពីទឹកប៊ិកស៊ិកម្ម

បងស្រី KOJIMA Sachiko កំពុងគ្រប់គ្រងកសិដ្ឋានមួយកន្លែងនៅក្នុងក្រុងសៀមរាប ដែលជាតំបន់ទេសចរណ៍មួយដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា។ កាលពី ២១ ឆ្នាំមុន នៅពេលដែលបងស្រីបានបំរើការងារជាមគ្គុទេសទេសចរនៅក្នុងខេត្តសៀមរាប បងស្រីបានសង្កេតឃើញថា នៅប្រទេសកម្ពុជាពុំទាន់មានវត្តអនុស្សារីយ៍ពិតប្រាកដ នៅឡើយ។ ដោយមានបំណងចង់ឃើញវត្តអនុស្សារីយ៍ដែលធ្វើពីគ្រឿងផ្សំនៅកម្ពុជា ផលិតដោយដៃប្រជាជនខ្មែរផ្ទាល់ ទើបបងស្រី Sachiko បានផលិតកន្លែង “អង្គរខុកយី”

លក់នៅកម្ពុជារហូតមកដល់បច្ចុប្បន្ន។ នៅឆ្នាំ២០១៦ បងស្រីបានឈប់ធ្វើជាម្ចាស់គ្រប់គ្រងក្រុមហ៊ុន រំលែកអង្គរខុកយី ដែលបងស្រី បានបង្កើតឡើងជាមួយបុគ្គលិកខ្មែរ និងបានគ្រប់គ្រងអស់រយៈពេលជាង១៣ឆ្នាំនោះ ហើយបានសម្រេចចិត្តចាប់ផ្តើមគ្រប់គ្រង ចំការកសិកម្មវិញម្តង។ ឥឡូវនេះនៅក្នុងចំការរបស់បងស្រី មានដំណាំចំនួនប្រមាណ៣០ប្រភេទ ក្នុងនោះមានដំណាំផ្លែឈើ ដូចជា ស្វាយ ចេក ម្នាស់ជាដើម និងដំណាំបន្លែផ្លែដូចជា គ្រប់និងល្ពៅជាដើម។ តើបងស្រី Sachiko យល់ឃើញដូចម្តេចចំពោះ ការសម្រេចចិត្តប្រកបរបរកសិកម្មនៅកម្ពុជា? យើងខ្ញុំបានធ្វើការសាកសួរបងស្រីខ្លះៗអំពីការសម្រេចចិត្តជ្រើសរើសយកជីវភាព រស់នៅជាមួយចំការកសិកម្មនៅកម្ពុជា។



មូលហេតុបងស្រីធ្វើការងារទាក់ទង នឹងគស្សាហកម្មទី១នៅកម្ពុជា

កាលនៅជាម្ចាស់គ្រប់គ្រងហាងអង្គរខុកយី បងស្រី Sachiko បានធ្វើការប្រាស្រ័យទាក់ទងជាមួយកសិករនៅតាមមូលដ្ឋាន ដើម្បី ស្វែងរកវត្តអារាមដើមផលិតកន្លែង ហើយបានយល់ឃើញអំពីចំនុច ខ្លះខាតនៃវិស័យកសិកម្មនៅកម្ពុជាដូច្នោះថា “នៅទីក្រុងមានការរីក ចំរើនសេដ្ឋកិច្ចច្រើន តែនៅតាមបណ្តារកុមិទីជនបទវិញ ប៉ុន្មាន ១០ឆ្នាំ ជាងនេះ ពុំមានការប្រែប្រួលលើវិស័យកសិកម្មដែលជា ឧស្សាហកម្មស្នូលនៅកម្ពុជានោះឡើយ ហើយប្រជាកសិករពុំ អាចស្វែងរកចំណូលបានពីវិស័យនេះនៅឡើយដែរ”។ ប្រជាកសិករ ពុំអាចរឹងរូងផ្នែកលើការប្រកបរបរកសិកម្មបាន ហើយមានយុវជនមួយ ចំនួនចេញទៅធ្វើការនៅប្រទេសក្រៅ ដើម្បីរកប្រាក់មកចិញ្ចឹមគ្រួសារ ដែលជាហេតុនាំអោយកម្លាំងពលកម្មនៅក្នុងវិស័យកសិកម្មថយចុះ ហើយបញ្ហាទាំងនេះបានបង្កើតអោយមានជំងឺប្រតិបត្តិវិលជុំមិនល្អនៅក្នុង វិស័យកសិកម្មកម្ពុជានាពេលបច្ចុប្បន្ន។ ដោយមានការយល់ឃើញ បែបនេះ បងស្រីក៏បានសម្រេចចិត្តធ្វើចំការកសិកម្មរបស់ខ្លួននៅឆ្នាំ ២០១៤ នៅប្រទេសកម្ពុជាដែលមានកសិកម្មវិស័យចម្បង។

និងទីប្រឹក្សារខ្មែររូបនេះ បងស្រីបានធ្វើការចាត់ចែងចំការកសិកម្ម ទាំងអស់តាមរយៈការបង្កើតក្រុមការងារ ដែលមានសមាជិក៦នាក់ ក្នុង១ក្រុម ហើយបានបង្កើតនូវផែនទីចំការកសិកម្មផ្ទាល់ខ្លួន ព្រមទាំង ប្រព័ន្ធផ្លូវទឹក និងធ្វើការដាំដុះស្រូវជាដើម។ រួមជាមួយអ្នកបើក ត្រាក់ទ័រម្នាក់ ទីប្រឹក្សា កសិកម្មរូបនោះបានធ្វើ ការនិងរស់នៅក្នុងខ្ទមមួយ ដែលមានតែដំបូលនៅ ក្នុងចម្ការ ដើម្បីធ្វើការ ត្រួសត្រាយដីចម្ការថ្មីនេះ អស់រយៈពេលមួយឆ្នាំ មកហើយ។



ការរានចំការ

បងស្រីមានដីចំការកសិកម្មដែលមានទំហំ ៤២ ហិកតា នៅភូមិ ស្វាយចេក មានចម្ងាយប្រមាណ ១៥ នាទីពីប្រាសាទអង្គរវត្តដែល ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។ ដីចំការនេះមានឈ្មោះថា “កសិដ្ឋានសិរីរាង្សស្វាយចេក”។ ដោយពុំមានបទពិសោធន៍លើវិស័យ កសិកម្ម បងស្រី Sachiko បានសម្រេចចិត្តផ្ទេរការគ្រប់គ្រងការងារ កសិកម្មនេះ ទៅទីប្រឹក្សាកសិកម្មដែលជាជនជាតិខ្មែររស់នៅមូលដ្ឋាន ផ្ទាល់ម្នាក់ ហើយបានចាប់ផ្តើមការងាររានដីចំការដែលពោរពេញ ដោយកំពកព្រៃនិងគ្មានទាំងអគ្គិសនីនិងទឹកប្រើប្រាស់នោះ។ ជាមួយ

ការប្រឈមមុខជាមួយនឹងបញ្ហាប៊ិកស៊ិកម្ម

ដីកសិកម្មប្រទេសកម្ពុជាមួយចំនួនមានសភាពស្ងួត ហើយពុំសូវ មានជីជាតិសមស្របសម្រាប់ធ្វើការដាំដុះបន្លែនោះទេ។ ហេតុដូច្នោះ ហើយ ទើបមានអ្នកខ្លះនិយាយថា មានបន្លែដាក់លក់នៅក្នុងទីផ្សារ កម្ពុជាមួយចំនួន បាននាំចូលមកពីប្រទេសជិតខាងដូចជា ថៃនិង វៀតណាម។ ដើម្បីធ្វើការកែច្នៃនូវដីកសិកម្មបែបនេះ គេបានបង្កើត ជីធម្មជាតិដោយធ្វើការលាយលាមកសត្វទាំងនិងគោ ជាមួយផេះ និងស្លឹកឈើជាដើម។ ដើម្បីសម្រេចបាននូវការដាំដុះនៅលើដីចំការ ដែលមានសភាពបែបនេះ ព្រមទាំងបញ្ជាស់ឈើនៅក្នុងបរិយា កាសខ្ពស់ផងនោះ ដោយឆ្លងតាម ការធ្វើពិសោធន៍ផ្សេងៗអស់រយៈ ពេលប្រមាណ ៣ ឆ្នាំ នៅចុង បញ្ចប់ក្រុមការងារទទួលបាន ជោគជ័យក្នុងការដាំបន្លែកាវុក លើដីចំការដែលពុំធ្លាប់មានការ ដាំដុះពីមុនមក។



ការដាំដុះបែបចម្បងជាតិ

ចំនុចពិសេសនៃចំណាកស្នាក់កម្មនេះគឺការដាំដុះដោយពុំប្រើប្រាស់ ជីនិងថ្នាំគីមីកសិកម្ម។ នេះដោយសារយើងមានការគិតពិចារណា លើគុណភាពនិងសុវត្ថិភាពបន្លែសម្រាប់អតិថិជន ព្រមទាំង សុវត្ថិភាពនៃបរិស្ថាននិងសភាវៈនានានៅលើដីចំណាកស្នាក់កម្ម កម្ពុជា។ សត្វល្អិតពេលខ្លះជាសត្រូវនៃដំណាំកសិកម្ម ក៏ប៉ុន្តែវាក៏ មានតួនាទីសំខាន់នៅក្នុងការដាំដុះផងដែរ។ ទោះបីជាចំណាយ ពេលវេលាច្រើនក្តី វិធីសាស្ត្រដាំដុះដោយពុំប្រើប្រាស់ថ្នាំនិងជីគីមីនេះ ក៏ត្រូវបានកសិករដែលរស់នៅក្បែរខាងសម្រេចចិត្តជ្រើសរើសយក មកប្រើប្រាស់ដែរ។ តើធ្វើដូចម្តេចដើម្បីអោយកសិកររក្សានូវការ ដាំដុះដោយពុំប្រើប្រាស់ថ្នាំនិងជីគីមី? ទាំងនេះជាការស្រាវជ្រាវ ចម្បងប្រចាំថ្ងៃរបស់ លោក រឹង គុងដែលជាអ្នកគ្រប់គ្រងកសិដ្ឋាន សរីរាង្គនេះ។

ការផ្តល់គ្នាចំបូងជាមួយលោក គុង អ្នកគ្រប់គ្រងកសិដ្ឋានសរីរាង្គ

បងស្រី Sachiko មានទំនុកចិត្តខ្ពស់ចំពោះលោក គុង ដែលជា ទីប្រឹក្សាផ្ទាល់របស់បងស្រីនៅកសិដ្ឋានសរីរាង្គស្វាយចេក តាំងពី ពេលចាប់ផ្តើមការងារនេះដំបូង។ បងស្រីមានកិច្ចសន្យាការងារ ជាមួយក្រុមរបស់លោកចំនួន ២ ឆ្នាំ។ ការងារប្រឹក្សាកសិកម្មពុំមែន គ្រាន់តែជាការងារដែលផ្តោតសំខាន់លើការជួយវាងដី និងមើលថែទាំ ចំណីតែប៉ុណ្ណោះនោះទេ។ ដោយមានការពេញចិត្តនឹង លោក គុង ដែលបានបង្កើតចំណេះដំបូង និងបាននៅមើលថែដំណាំក្នុងកសិដ្ឋាន ដោយយកចិត្តទុកដាក់នោះ ទើបបងស្រី Sachiko សម្រេចចិត្ត ហៅលោកមកធ្វើការជាមួយជាអ្នកគ្រប់គ្រងនៅក្នុងកសិដ្ឋានរបស់ បងស្រីរហូតមកដល់បច្ចុប្បន្ន។

កសិកម្មបែបនាំអោយមានការរីកចម្រើន លើគ្រប់វិស័យដែលទាក់ទង

នៅខែឧសភា ឆ្នាំ២០១៩ ភោជនីយដ្ឋានដែលដំណើរការគ្រប់គ្រង ដោយកសិដ្ឋានសរីរាង្គស្វាយចេក ដែលមានបំណងផ្សព្វផ្សាយនូវ “កសិផលក្នុងតំបន់សម្រាប់អ្នករស់នៅក្នុងតំបន់” បានចាប់បើក ដំណើរការនៅក្នុងក្រុងសៀមរាប។ ការបើកភោជនីយដ្ឋាននេះ បាន ជួយផ្សព្វផ្សាយជាច្រើនអំពីឧស្សាហកម្មទី១ និងឧស្សាហកម្មទី២ (ការកែច្នៃ)និងឧស្សាហកម្មទី៣(សេវាកម្ម)ផងដែរ។ អតិថិជនដែល មកភោជនីយដ្ឋាននេះ អាចធ្វើការជំរុញផ្លូវលើនិងបន្ថែមស្រស់ៗ ដែលបេះពីចំការថ្មីៗ និងអាចពិសានូវមុខម្ហូបដែលចម្អិនដោយ ប្រើប្រាស់នូវគ្រឿងផ្សំបេះពីចំការថ្មីៗ។ ការគ្រប់គ្រងហាងនេះធ្វើ ឡើងដោយបុគ្គលិកខ្មែរ។

យ៉ាងណាមិញ បងស្រី Sachiko កំពុងធ្វើការកែច្នៃនិងផលិត ស្រា Sparkling ពីផ្លែស្វាយ ដែលជាការងារថ្មីមួយសម្រាប់បងស្រី ដើម្បីជួយដោះស្រាយនូវបញ្ហាការផលិតនូវកសិផលផ្លែស្វាយច្រើន លើសលុប។ បងស្រីក៏កំពុងធ្វើការងារមួយចំនួនទៀត ដូចជា ការរៀបចំផែនការសេវាកម្មដឹកជញ្ជូនផ្ទាល់ទៅភោជនីយដ្ឋាននៅ ក្នុងចំណីដែលកំពុងសាងសង់ និងទៅកាន់អតិថិជនជាដើម។ បងស្រី បានមានប្រសាសន៍ថា៖ “ខ្ញុំមានតួនាទីត្រឹមតែជាអ្នកជួយជនជាតិ ខ្មែរ ដែលខិតខំប្រឹងប្រែងចំពោះការដាំដុះនៅក្នុងវិស័យឧស្សាហ កម្មទី១ទី២និងទី៣នេះប៉ុណ្ណោះ ជាពិសេស នៅក្នុងតួនាទីធ្វើការ ផ្សព្វផ្សាយ”។ បងស្រីមានក្តីប្រាថ្នាផ្តល់ជួយដោយចង់ឃើញវិស័យ កសិកម្មនិងវិស័យនានាដែលពាក់ព័ន្ធ មានការរីកចម្រើនជាមួយគ្នា នៅកម្ពុជា។



ការត្រួតពិនិត្យចំពោះការប្រមូលផលភោគផល

លោក គុង ជាអ្នកចាត់ចែងការងារប្រមូលផលនិងការដាំដុះផ្សេងៗ ទៀតនៅក្នុងកសិដ្ឋានសរីរាង្គ។ តើលោកមានចំណាប់អារម្មណ៍ ដូចម្តេចចំពោះការងារនេះ? បុគ្គលិកទស្សនាវដ្តីញញឹមបានសាកសួរ លោកខ្លះៗអំពីរឿងនេះ។

① តើលោកយល់ឃើញដូចម្តេចចំពោះការងារសព្វថ្ងៃនេះ?

ខ្ញុំពិតជាមានមោទនភាពចំពោះការដែលយើងខ្ញុំអាចការពារនូវ ដីចម្ការនិងបរិស្ថាន រួមទាំងសភាវៈចម្រុះទាំងអស់របស់កម្ពុជាបាន តាមរយៈការប្រើប្រាស់វិធីសាស្ត្រដាំដុះតាមធម្មជាតិនិងពុំមានប្រើ ថ្នាំគីមីកសិកម្ម។

② តើមានបញ្ហាពិបាកអ្វីខ្លះដែរឬទេ?

ដោយសារតែការគ្រប់គ្រងការដាំដុះដោយធម្មជាតិនេះថ្មី សម្រាប់ខ្ញុំ ដូច្នោះមានផលលំបាកជាច្រើន។ បើប្រៀបធៀបនឹងការងារ ចំណាកស្នាក់កម្មធម្មតាឃើញថា វាមានបញ្ហាត្រូវប្រយមជាច្រើន ក៏ប៉ុន្តែខ្ញុំសប្បាយចិត្តនឹងការងារនេះ ដោយសារយើងអាចធ្វើការ សាកល្បងដោយការគិតគូរច្រើនដងបាន។ ជាពិសេស ការដាំបន្លែ កាំត្រមានការលំបាកច្រើនពីដំបូងព្រោះខ្ញុំពុំធ្លាប់ដាំវាពីមុនមក។

③ តើនៅពេលណាដែលធ្វើអោយលោកសប្បាយចិត្ត ជាងគេតាមរយៈការងារនេះ?

ខ្ញុំសប្បាយចិត្តនៅពេលដែលក្រុមការងារយើងខ្ញុំ បានរកឃើញ នូវដំណោះស្រាយល្អបំផុតមួយសម្រាប់ការដាំដុះធម្មជាតិពុំប្រើថ្នាំ គីមី នៅកសិដ្ឋានសរីរាង្គរបស់យើងដែលមានបញ្ហាច្រើនពីមុន។ ក៏ប៉ុន្តែយើងខ្ញុំសប្បាយរីករាយខ្លាំង ដូចគ្នានឹងកសិករធម្មតាផងដែរ នៅពេលដែលយើងប្រមូលកសិផលបានច្រើន។

លោក រឹង គុង អាយុ ៣២ឆ្នាំ ស្រុកកំណើតនៅខេត្តតាកែវ។ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យកសិកម្ម ព្រៃកលាប បានបំរើការជាបុគ្គលិកនៃក្រុមអ្នកគ្រប់គ្រងចម្ការ កសិកម្មឈ្មោះថា “FMGis.Team” ក្នុងជំនាញជាអ្នកប្រឹក្សា ខាងផ្នែកកសិកម្ម។ បច្ចុប្បន្ន ជាអ្នកគ្រប់គ្រងនៅកសិដ្ឋានសរីរាង្គ ស្វាយចេក។



យើងចង់ផ្តល់នូវវេជ្ជបញ្ជាជាតិឈ្មួញ ពីកម្ពុជាទៅជូនដល់អតិថិជនជាច្រើន ~ គំរូអាជីវកម្មកសិកម្មថ្មីដែល ប្រើប្រាស់បច្ចេកទេសកែច្នៃ ~



ការធ្វើអាជីវកម្មកែច្នៃ

Japan Farm Products (Cambodia) Co., Ltd. (JFP) ជាក្រុមហ៊ុនផលិតនិងកែច្នៃផលិតផលដុំឈើដូចជា ស្វាយ និងម្នាស់ ដែលបានដាំដោយកសិករខ្មែរដ៏ធម្មជាតិ និងមានគុណភាពខ្ពស់។ ក្រុមហ៊ុនបានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនដំបូងនៅកម្ពុជា ដោយផ្តោតសំខាន់លើការផលិតនិងដឹកជញ្ជូន។ ក៏ប៉ុន្តែ ក្រោយមកទៀត ក្រុមហ៊ុននេះបានសង្កេតឃើញថា ទីផ្សារលក់ផ្លែឈើកម្ពុជានៅមានកម្រិតនៅឡើយ។ ដូច្នេះ ក្រុមហ៊ុន JFP បានបន្តនូវការផលិតរហូតមក ដោយធ្វើការផ្សព្វផ្សាយនូវតម្លៃនៃ “សុវត្ថិភាព ទំនុកចិត្ត និងគុណភាព” របស់កសិកម្មជប៉ុន នៅបណ្តារប្រទេសអាស៊ី ដោយមានគោលបំណងធ្វើការអភិវឌ្ឍប្រទេស និងធ្វើអោយវិស័យកសិកម្មក្លាយជាវិស័យឈានមុខគេនៅអាស៊ី។ ក្រុមហ៊ុនក៏បានយកចិត្តទុកដាក់ចំពោះការនាំចេញនូវផ្លែឈើកម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ។ ក៏ប៉ុន្តែ ដោយសារលោក AKO ដែលធ្វើការផ្តល់ទាក់ទងនឹងវិស័យកសិកម្មនៅជប៉ុន មានការយល់ដឹងអំពីការធ្លាក់ចុះគុណភាពនៃផ្លែឈើ ដោយការដឹកជញ្ជូនដូរឆ្ងាយ លោកបានបង្កើតសាជីវកម្មដំណាប់ផ្លែឈើនេះឡើង ក្នុងគោលបំណង “ផ្តល់នូវគុណភាពនិងរសជាតិផ្ទាល់ពីចំការទៅកាន់អតិថិជនរស់នៅទីផ្សារ”។

បំណើការរក្សាគុណភាពសម្រេចបានផលិតផល

ទោះជាយ៉ាងនោះក្តី សាជីវកម្មរបស់លោកពុំបានដំណើរការល្អនោះឡើយ។ ដំណើរការនៃការសម្អាត និងពេលវេលា ព្រមទាំងការត្រៀមរៀបចំការកែច្នៃជាដើម បានធ្វើអោយការផលិតដោយយកការរក្សាគុណភាពពីធម្មជាតិជួបនឹងផលលំបាក។ លោកបាននិយាយថា ការផលិតបែបនេះបានទាមទាររយៈពេលប្រមាណមួយឆ្នាំ។ លើសពីនេះទៀត នៅក្នុងរោងចក្រកែច្នៃរបស់លោក ដែលមានទីតាំងស្ថិតនៅជាក្រុងភ្នំពេញនេះ ក៏ទទួលបានផលប៉ះពាល់ដោយការដាច់ចរន្តអគ្គិសនីនិងទឹកប្រើប្រាស់ជាញឹកញាប់នៅរដូវប្រាំងផងដែរ។ ក្រៅពីនេះ ក៏មានបញ្ហាផ្សេងៗជាច្រើនកើតឡើងជាបន្តបន្ទាប់។ លោក AKO ក៏បានប្តឹងរំលឹកបន្តទៀតថា៖ “បើពុំមានកិច្ចសហប្រតិបត្តិការនិងការជួយជ្រោមជ្រែងពីសហគ្រាសក៏ដូចជាជនជាតិកម្ពុជានិងជប៉ុននោះទេ យើងខ្ញុំពុំអាចដំណើរការនូវអាជីវកម្មនេះបានឡើយ”។



ក្រុមហ៊ុន Japan Farm Products (Cambodia) Co., Ltd. បានចាប់ផ្តើមអាជីវកម្មកសិកម្មនៅកម្ពុជាក្នុងឆ្នាំ២០១២ ដោយធ្វើការងារសំខាន់លើការដាំផ្លែឈើ សេវាកម្មដឹកជញ្ជូន និងការងារនាំចេញនាំចូល។ ក្រុមហ៊ុនធ្វើការងារកែច្នៃផលិតផលដោយផ្តោតសំខាន់លើ “សុវត្ថិភាព ទំនុកចិត្ត និងគុណភាព”។ យើងបានសាកសួរលោក AKO Tetsushi ដែលជាតំណាងរបស់ក្រុមហ៊ុនអំពីរឿងរ៉ាវមួយចំនួនដូចជា៖ ការយល់ឃើញរបស់លោកចំពោះការដែលត្រូវបានកម្មវិធីទូរទស្សន៍ដំល្បីល្បាញមួយរបស់ជប៉ុន បានលើកឡើងក្នុងកម្មវិធីមួយដែលមានឈ្មោះថា “តំណាប់ផ្លែឈើធម្មជាតិកម្ពុជា” និងរឿងរ៉ាវមួយចំនួនដែលក្រុមហ៊ុនបានជួបប្រទះ ក៏ដូចជាគោលដៅនាពេលអនាគតរបស់ក្រុមហ៊ុនជាដើមដូចខាងក្រោម។

ការនាំចេញទៅទីផ្សារទូទាំងប្រទេសជប៉ុន

សព្វថ្ងៃ ប្រទេសជប៉ុនជាទីផ្សារដ៏សំខាន់សម្រាប់ទទួលទិញផលិតផលដំណាប់ផ្លែឈើ ដែលមានគុណភាពពីក្រុមហ៊ុនរបស់គាត់។ ក្រុមហ៊ុនបានពង្រីកនូវទីផ្សារដាក់លក់នៅតាមហាងលក់ផ្លែឈើ និងហាងលក់ទំនិញធំៗមួយចំនួន ហើយចាប់ពីខែមេសាទៅផលិតផលដំណាប់ផ្លែឈើរបស់ក្រុមហ៊ុនរបស់គាត់ នឹងត្រូវបានដាក់លក់នៅតាមបណ្តារហាង Natural Lawson នៅទូទាំងប្រទេសជប៉ុន។ លោក AKO បានមានប្រសាសន៍បន្តទៀតថា៖ “ខ្ញុំសប្បាយចិត្តដែលបានឃើញផលិតផលកសិកម្មដែលផលិតដោយជនជាតិខ្មែរមានដាក់លក់នៅក្នុងបណ្តារហាងដំល្បីឈ្មោះក្នុងប្រទេសជប៉ុន”។

គោលដៅបន្ទាប់គឺការបង្កើតអោយមានអតិថិជនក្នុងប្រទេសជប៉ុនជាច្រើនបានស្គាល់ពី “តំណាប់ធម្មជាតិរបស់ខ្មែរ”។ ដោយសារតែមានប្រជាជនជប៉ុនជាច្រើនពុំសូវស្គាល់ពីតំណាប់ធម្មជាតិខ្មែរនៅឡើយ ដូច្នេះក្រុមហ៊ុនចាំបាច់ត្រូវគិតវិធីសាស្ត្រផ្សព្វផ្សាយស្របជាមួយនឹងការលក់ ដើម្បីអោយអតិថិជនជប៉ុនស្គាល់កាន់តែច្រើន។

លោក AKO កំពុងខិតខំបន្តការងារនៃក្រុមហ៊ុនអាជីវកម្ម JFP ដោយក្តីសង្ឃឹមនិងមានទំនុកចិត្ត ដើម្បីជួយអោយកសិករខ្មែរដែលមានរសជាតិផ្ទាល់ទទួលបានការគាំទ្រច្រើននៅក្នុងទីផ្សារជប៉ុន។

- **តំណាប់ស្វាយ**
ផលិតពីផ្លែស្វាយកែវមៀតខ្មែរសុទ្ធ ១០០%។ មានរសជាតិផ្អែមបែបធម្មជាតិនិងមានក្លិនស្វាយកែវមៀតទុំ ដែលជាទីពេញនិយមរបស់ជនជាតិជប៉ុន។ ជាតំណាប់ស្វាយដែលត្រូវបានសម្អាតនិងអាចរក្សាទុកបានយូរ ដោយកម្ដៅធម្មតានិងរក្សានូវរសជាតិនិងក្លិនស្វាយពីធម្មជាតិ។ តំណាប់ស្វាយកែវមៀតនេះក៏ត្រូវបានផ្សព្វផ្សាយនៅលើកម្មវិធីទូរទស្សន៍ជប៉ុនដំល្បីល្បាញផងដែរ។



- **តំណាប់ម្នាស់**
ផលិតពីផ្លែម្នាស់ដែលមានរសជាតិផ្អែមខ្លាំងដាំនៅខេត្តបាត់ដំបង។ ដោយសារផ្លែម្នាស់ពុំអាចទុំបានទោះបីជាធ្វើការបេះទុកក្នុងរយៈពេលតំណាតំណាមួយ ដូច្នេះការសង្កេតពីពេលវេលាប្រមូលផលអោយត្រឹមត្រូវជារឿងសំខាន់។ វាជាតំណាប់ម្នាស់ដែលធ្វើឡើងដោយរក្សានូវរសជាតិផ្អែមពីធម្មជាតិ និងពុំប្រើប្រាស់សារធាតុផ្សំដទៃ ហើយត្រូវបានចិតសំបកជាដើមដោយដៃខ្មែរផ្ទាល់ដោយយកចិត្តទុកដាក់។



Created by modifying <Paddy fields Kumamoto>(©< Kikuchi City >,Creative Commons Attribution 4.0 International License. (CC BY 4.0))

ទេសភាពដែលបន្តរាប់រយឆ្នាំពីបុរាណកាល

នៅប្រទេសជប៉ុនមានវប្បធម៌ធ្វើស្រែចំការ និងមានការរីកចម្រើន តាំងពីសម័យកាលបុរាណ ដូច្នេះគេអាចមើលឃើញនូវទិដ្ឋភាព វាលស្រែដូចរូបថតខាងលើ នៅទីកន្លែងនានានៅទូទាំងប្រទេស ជប៉ុន រហូតមកដល់បច្ចុប្បន្ន។ ប្រវត្តិនៃការដាំស្រូវនៅប្រទេសជប៉ុន ត្រូវបានផ្សព្វផ្សាយមកពីប្រទេសចិននិងឧបទ្វីបកូរ៉េ តាំងពីជាង ៣០០០ ឆ្នាំមុន។ ក្រោយមក នៅប្រមាណ ១៧០០ ឆ្នាំមុន សង្គម មួយដែលពឹងផ្អែកលើវិស័យកសិកម្មផលិតស្រូវអង្ករបានកើតឡើង។ មានសហគមន៍ផលិតស្រូវអង្ករជាច្រើន ត្រូវបានបង្កើតឡើងនៅ គ្រប់ទីកន្លែងក្នុងប្រទេសជប៉ុន ហើយការផលិតស្រូវអង្ករជាច្រើន ត្រូវបានគេមើលឃើញថា ជាប្រភពនៃមូលធននិងអំណាចនៅសម័យ នោះផងដែរ។

ម្យ៉ាងទៀត នៅសម័យបច្ចុប្បន្ន ពន្ធត្រូវបានគេបង់ជាទូទៅដោយ សាច់ប្រាក់ ក៏ប៉ុន្តែកាលពី ១៥០ ឆ្នាំមុន ពន្ធត្រូវបានគេបង់ជាអង្ករ រហូតមក។ នៅក្រោយសម័យសង្គ្រាមលោកលើកទី ២ ប្រទេសជប៉ុន មានការខ្វះខាតស្បៀងនិងស្រូវអង្ករយ៉ាងខ្លាំង ក៏ប៉ុន្តែក្រោយមក មានការអភិវឌ្ឍដំណាំស្រូវអង្ករប្រភេទដូចជា “Sasanishiki” និង “Koshihikari” ដែលធ្វើការប្រមូលផលបានច្រើន ជាពិសេសនៅ ខេត្ត Niigata និងក្នុងតំបន់ Tohoku និងនៅគ្រប់តំបន់នានាទូទាំង ប្រទេសជប៉ុន។

រូបថតខាងលើនេះ ជារូបបង្ហាញពីទេសភាពនៃកន្លែងផលិតស្រូវ ដ៏ល្បីល្បាញមួយកន្លែងតាំងពីសម័យ Edo នៅក្នុងក្រុង Kikuchi ខេត្ត Kumamoto។ ក្រុងនេះត្រូវបានគេជ្រើសរើសជាក្រុងជាប់ចំណាត់ ថ្នាក់លេខ ១ ក្នុងការផលិតអង្ករល្អជាងគេ ចំនួន ២ ដង ដែលនាំ



Kumamoto

Kikuchi City,
Kumamoto Prefecture

អោយមានការកម្រិតជាច្រើនពីទូទាំងប្រទេស ក្នុងរដូវប្រាំងកាត់ម្តងៗ។ នៅឆ្នាំ២០១៤ ប្រទេសជប៉ុនជាប្រទេសផលិតអង្ករបានចំនួនច្រើន ជាងគេ ជាប់ចំណាត់ថ្នាក់លេខ ១៣ នៅលើពិភពលោក ដែលជា លំដាប់ឈរក្រោមប្រទេសកម្ពុជាដែលលិតក្នុងលេខ១១។ នៅក្នុង ប្រទេសកម្ពុជា គេអាចរកជានូវអង្ករជប៉ុនបាននៅតាមផ្សារទំនើប នានាដូចជា ផ្សារអ៊ីអេសជាដើម។ អង្ករជប៉ុនមានតម្លៃថ្លៃជាងអង្ករខ្មែរ បន្តិចមែន តែវាមានរសជាតិឆ្ងាញ់ពិសេសខុសពីអង្ករខ្មែរ ដូច្នេះ សូមសាកល្បងរកទិញនិងពិសាអង្ករជប៉ុនកុំបីខាន។



**បទសម្ភាសន៍ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ
ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា**

ឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ ត្រូវបានរដ្ឋាភិបាលជប៉ុនតែងតាំងជា ឯកអគ្គរាជទូតវិសាមញ្ញ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩។ ក្នុងនាមជាឯកអគ្គរាជទូតជប៉ុននៅកម្ពុជា ឯកឧត្តមបានខិតខំ តាមរយៈវីដេអូខ្លីៗនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម(ហ្វេសប៊ុក)របស់ស្ថានទូតជប៉ុន ធ្វើការជួប ចំនួនទៀត ដើម្បីរកចំណងមិត្តភាពរវាងប្រទេសជប៉ុននិងកម្ពុជា។ បុគ្គលិកទស្សនាវដ្តីញាម ឃើញរបស់ឯកឧត្តម ចំពោះការរស់នៅប្រចាំថ្ងៃនិងការអភិវឌ្ឍថ្មីៗនៅកម្ពុជា រួមទាំងទំនាក់



**ខ្ញុំចង់ឃើញប្រចាំថ្ងៃនៃរចនាសម្ព័ន្ធនៃ ដោយសារពួកគាត់បានឆ្លងកាត់ពេលវេលាដ៏យូរចង្វាក់
~បទសម្ភាសន៍ពិសេសឯកឧត្តម មីកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន~**

១ តើមូលហេតុអ្វីនាំឱ្យលោកខ្ញុំចូលមកបម្រើប្រចាំជប៉ុននៅកម្ពុជា?

ខ្ញុំបានទទួលការតែងតាំងពីរដ្ឋាភិបាលជប៉ុន ជាឯកអគ្គរាជទូតប្រចាំ ព្រះរាជាណាចក្រកម្ពុជា ក៏ប៉ុន្តែនេះពុំមានន័យថា ខ្ញុំមិនធ្លាប់មាននិស្ស័យ ជាមួយកម្ពុជាពីមុនមកនោះទេ។ នៅកំឡុងដើមឆ្នាំ២០០០ កាលនៅបំរើ ការងារក្នុងស្ថានទូតជប៉ុនក្នុងទីក្រុងបាងកករយៈពេល២ឆ្នាំកន្លះនោះ ខ្ញុំបានមកទីក្រុងភ្នំពេញនៅពេលមានកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ ២០០២ ហើយក៏បានមកលេងខេត្តសៀមរាបជាមួយក្រុមគ្រួសារផងដែរ។ កាលនោះ ខ្ញុំសង្កេតឃើញថា នៅទីក្រុងភ្នំពេញពុំមានអាគារខ្ពស់ៗនៅ ឡើយ ហើយឡានក៏មានចំនួនតិចតួច។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល នឹងសកម្មភាពអភិវឌ្ឍន៍ដ៏ឆាប់រហ័សនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។

បើនិយាយអំពីអនុស្សាវរីយ៍ចំពោះខេត្តសៀមរាបវិញ កាលខ្ញុំនិងគ្រួសារ បានមកទស្សនាប្រាសាទអង្គរ ភរិយារបស់ខ្ញុំបានពេញចិត្តនូវរូបចម្លាក់ អប្សរាធ្វើពីថ្មដ៏ធំមួយផ្ទាំង ហើយបានទិញដាក់តាំងនៅក្នុងផ្ទះរបស់យើង។ ម្យ៉ាងទៀត ខ្ញុំនៅចាំបានថា ក្នុងកំឡុងពេលទស្សនាប្រាសាទអង្គរ ខ្ញុំបាន ពកូនស្រីដែលមានអាយុប្រហែល១ឆ្នាំឡើងដំណើររប្រាសាទអង្គរវត្ត ដីចោកហើយបែកញើសយ៉ាងខ្លាំង។ ឥឡូវនេះ កូនស្រីរបស់ខ្ញុំកំពុងរៀន នៅសាកលវិទ្យាល័យ ហើយនាងបានមកធ្វើកម្មសិក្សានៅសាលាអនុវិ- ទ្យាល័យមួយកន្លែងក្នុងខេត្តសៀមរាប កាលពីខែកុម្ភៈនិងមីនាថ្មីៗនេះ។ ខ្ញុំពិតជាមានសេចក្តីត្រេកអរខ្លាំង ដែលបានឃើញកូនស្រីរបស់ខ្ញុំមាន ការផលិតលាស់ស្របគ្នានឹងការរីកចំរើននៅកម្ពុជារហូតមកនេះ។

២ តើលោកចង់ឯកឧត្តមជប៉ុនបម្រើប្រចាំជប៉ុននៅកម្ពុជា តើឯកឧត្តមមានការចង់ ប្រថាប់ផ្ទះជប៉ុន?

ការងាររស់នៅរបស់ខ្ញុំ គឺកិច្ចការទូត និងកិច្ចការជួយសម្រួលដល់ ជនជាតិជប៉ុន ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ ឧទាហរណ៍ ដូចជាជំនួបជាមួយភាគីរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីធ្វើការ ពិភាក្សាប្រកិច្ចប្រជុំ ដែលទាក់ទងនឹងកិច្ចសហប្រតិបត្តិការទៅថ្ងៃខ្លះៗ ជាទូទៅ ខ្ញុំតែងតែមានការចូលរួមក្នុងពិធីផ្លូវការ ឬជំនួបជាមួយភាគី រាជរដ្ឋាភិបាលកម្ពុជា ក្រុមអង្គការក្រៅរដ្ឋាភិបាល (NGO) ឬក្រុមហ៊ុនជប៉ុន នៅកម្ពុជា ក៏ដូចជាជំនួបជាមួយទូតនៃប្រទេសនានាជាដើម ចំនួនម្តងឬពីរ ដងក្នុងមួយថ្ងៃ។ ខ្ញុំក៏តែងតែចូលរួមតាមលទ្ធភាពដែលមាន ឆ្លើយតប ចំពោះការអញ្ជើញចូលរួមក្នុងពិធីផ្លូវការ ឬកិច្ចប្រជុំអ្វីមួយពីស្ថាប័នខាងក្រៅ ផងដែរ។ ពេលខ្លះ យើងក៏មានការអញ្ជើញភ្ញៀវដែលពាក់ព័ន្ធពីខាងក្រៅ មកពិភាក្សាការងារនៅក្នុងកំឡុងពេលអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច នៅក្នុងស្ថានទូត ហើយពេលខ្លះក៏មានការចូលរួមប្រជុំជាមួយតំណាងរាស្ត្រ

ប្រមន្តរដ្ឋាភិបាលពីប្រទេសជប៉ុនជាមួយភាគីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល កម្ពុជាផងដែរ។

៣ តើឯកឧត្តមចូលចិត្តធ្វើអ្វីខ្លះនៅថ្ងៃសម្រាកពីការងារនោះ?

ជាទូទៅ ស្ថានទូតមានថ្ងៃឈប់សម្រាកប្រចាំជារៀងរាល់ថ្ងៃសៅរ៍និង អាទិត្យ ក៏ប៉ុន្តែចំពោះរូបខ្ញុំវិញ ដោយសារមានការអញ្ជើញចូលរួមក្នុង កម្មវិធីនៅថ្ងៃសៅរ៍និងអាទិត្យច្រើន ដូច្នេះ ថ្ងៃសម្រាកធម្មតាសម្រាប់ខ្ញុំ គឺមិនសូវមានទៀងទាត់នោះទេ។ ក៏ប៉ុន្តែ នៅថ្ងៃអាចឈប់សម្រាកបាន ខ្ញុំចូលរួមប្រកួតកីឡាវាយកូនហ្វូលជាមួយជប៉ុនដែលរស់នៅកម្ពុជា ហើយពេលខ្លះទៅកន្លែងហាត់ប្រាណ ហែលទឹក ឬអានសៀវភៅជាដើម។ គ្រួសាររបស់ខ្ញុំនឹងមានគម្រោងមកស្នាក់នៅនាពេលខាងមុខឆាប់ៗនេះ ក៏ប៉ុន្តែឥឡូវ ដោយសារខ្ញុំរស់នៅទីនេះម្នាក់ឯង ដូច្នេះ ពេលទំនេរខ្លះ ខ្ញុំចេញទៅទិញភ្នំភ្លើងប្រើប្រាស់ប្រចាំថ្ងៃផ្ទាល់ខ្លួននៅផ្សារអ៊ីម៉ែផងដែរ។ ម្យ៉ាងទៀត ក៏មានការចុះទៅបំពេញរបស់កម្មនៅតាមខេត្តច្រើនគួរសម ដែរ ដូចជាថ្មីៗនេះ ខ្ញុំបានចុះទៅធ្វើទស្សនកិច្ចការងារជួសជុលប្រាសាទ នៅខេត្តសៀមរាប និងបានចូលរួមពិធីបើកសម្ពោធពេទ្រសហគ្រាស ជប៉ុន ដែលសាងសង់រួចរាល់នៅទីក្រុងប៉ោយប៉ែកផងដែរ។

៤ ចំពោះការប្រារព្ធនិវេទនាជប៉ុននៅកម្ពុជាឆ្នាំ តើឯកឧត្តមមាន ដល់និវេទនាអ្វីខ្លះដែរឬទេ?

ជាទូទៅ មានមនុស្សជាច្រើនអាចគិតថា ខ្ញុំរស់នៅតែម្នាក់ឯងស្រួល ក្នុងនិវេទនាជប៉ុនទូតជប៉ុននេះ ក៏ប៉ុន្តែ តាមពិតទៅ វាមិនដូចការ គិតបែបនោះទេ។ ពេលចង់ចេញទៅក្រៅម្តងៗ ខ្ញុំត្រូវដើរឆ្ងាយពីស្ថានទូត។ ម្យ៉ាងទៀត ខ្ញុំចូលចិត្តដើរមើលទេសភាពក្នុងក្រុង និងនិយាយប្រាស្រ័យ ទាក់ទងជាមួយអ្នកដទៃ ក៏ប៉ុន្តែដោយសារផ្លូវថ្មើរជើងនៅមុនៗនេះពិបាក ដើរលឿន ដូច្នេះវាក៏អាក្រក់ស្តាយសម្រាប់ខ្ញុំ។

៥ ឯកឧត្តមបានទស្សនាវដ្តីនៅកម្ពុជា តើត្រូវនោះឯកឧត្តម ចូលចិត្តកន្លែងមែនណាជាខ្លះ?

ការពិតទៅ ខ្ញុំចូលចិត្តទស្សនាប្រាង្គប្រាសាទនានាក្នុងប្រទេសកម្ពុជា ណាស់។ ខ្ញុំបានទៅទស្សនាប្រាសាទល្បីៗមួយចំនួនដូចជា ប្រាសាទ អង្គរវត្ត បាយ័ន និងតាក្រាហ្វ ហើយខ្ញុំក៏បានទៅទស្សនាប្រាសាទសំបូរ- ព្រៃគុក ដែលទើបបានដាក់បញ្ចូលនៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភព- លោកប៉ុន្មានឆ្នាំថ្មីៗនេះ និងប្រាសាទព្រះវិហារដែលស្ថិតនៅជាប់ព្រំដែន ប្រទេសថៃ ប្រាសាទបឹងមាលា និងប្រាសាទបន្ទាយស្រី ដែលមានចម្លាក់ រូបអប្សរាដែលមានក្បាច់រចនាដ៏វិចិត្រផងដែរ ហើយបានធ្វើការស្វែង-

និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បំពេញការងារជាដ្ឋានការទូតមួយចំនួនដូចជា៖ ថ្លែងសារជាភាសាខ្មែរ ប្រជុំជាមួយមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា និងបំពេញការងារសាធារណៈមួយ បានសុំអនុញ្ញាតិធើបទសម្ភាសនិងកឧត្តម ស្តីពីការងារទៅនិងការយល់ ទំនងការបរទេសនៃប្រទេសទាំងពីរដូចខាងក្រោម។

យល់ដោយផ្ទាល់អំពីភាពអស្ចារ្យនៃប្រាង្គប្រាសាទទាំងនោះ។ ប្រសិនជា មានឱកាស ខ្ញុំចង់ទៅមើលប្រាង្គប្រាសាទដទៃទៀតដែរ។ ជាមួយគ្នានេះ ខ្ញុំក៏ចូលចិត្តទស្សនានូវទេសភាព និងស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ ប្រជាជនខ្មែរនៅទីជនបទផងដែរ។

៦ ចំពោះម្ចាស់នៃប្រាង្គប្រាសាទខ្មែរ តើឯកទ្វត្តមចូលចិត្តម្ហូបមែមណាដែរ?

ខ្ញុំគិតថាម្ហូបខ្មែរ គឺឆ្ងាញ់ តែបើនិយាយអោយចំទៅគឺខ្ញុំចូលចិត្តគុយទាវ ណាស់។ ខ្ញុំមានការភ្ញាក់ផ្អើលនឹងគុយទាវខ្មែរត្រង់ថា គេញ៉ាំងជាអាហារ ពេលព្រឹក ព្រោះនៅប្រទេសជប៉ុនមានមីដែលស្រដៀងនឹងគុយទាវនេះ ដែរ តែគេនិយមញ៉ាំងតែនៅពេលថ្ងៃនិងយប់។ នៅពេលរស់នៅផ្ទាល់ ក្នុងប្រទេសកម្ពុជា ធ្វើអោយខ្ញុំចង់ញ៉ាំងគុយទាវរាល់ព្រឹកក្រោយពីក្រោក ពីដំណេក។ ម្យ៉ាងទៀត ផ្លែឈើនៅកម្ពុជាក៏មានរសជាតិឆ្ងាញ់ដែរ។ មាន ផ្លែឈើរសជាតិឆ្ងាញ់មួយចំនួនដែលពុំមាននៅប្រទេសជប៉ុនដូចជា៖ ផ្លែខ្នុរ ផ្លែម្រៀន ជាពិសេសទឹកដូង។ យ៉ាងណាមិញ ម្រេចខ្មែរក៏មានរសជាតិ ល្អយូរឆ្ងាញ់ផងដែរ ខ្ញុំតែងតែប្រើវាជាមួយម្ហូបផ្សេងៗ។

៧ តើឯកទ្វត្តមរៀនភាសាខ្មែរយ៉ាងដូចម្តេចដែរ?

ខ្ញុំរៀនភាសាខ្មែរមួយដងក្នុងមួយសប្តាហ៍ពីគ្រូបង្រៀនម្នាក់។ ដោយសារ ខ្ញុំត្រូវធ្វើការផ្សព្វផ្សាយនូវសារជាភាសាខ្មែរ តាមរយៈវីដេអូខ្លីៗក្នុងទំព័រ ហ្វេសប៊ុកស្ថានទូត ដូច្នេះខ្ញុំតែងតែធ្វើការហាក់អានជាច្រើនដងជាមួយគ្រូ ដើម្បីអោយចាំស្លាកនូវខ្លឹមសារត្រូវនិយាយ។ ខ្ញុំបានធ្វើការងារនេះបាន ជាងកន្លះឆ្នាំមកហើយ ឥឡូវនេះ ខ្ញុំក៏បានទទួលបានចំនួន គ្រាន់បើដឹងដែរ។ ដូច្នេះ បន្ទាប់ពីនេះ មិនត្រឹមតែការធ្វើសន្ទនាជាសារ ខ្លីៗប៉ុណ្ណោះទេ ខ្ញុំនឹងព្យាយាមរៀនអោយចេះនូវការសន្ទនាងាយៗផ្ទាល់ ជាមួយប្រជាជនខ្មែរ។

បន្ទាប់ពីចូលបំរើការងារនៅក្រសួងការបរទេសជប៉ុន ខ្ញុំបានបំរើការ ជាមន្ត្រីទូតនៅបណ្តាប្រទេសមួយចំនួនដូចជា៖ អង់គ្លេស អេស្ប៊ិប សហរដ្ឋអាមេរិក (ទីក្រុងវ៉ាស៊ីនតោនឌីស៊ី) ថៃ និងចិន (ទីក្រុងប៉េកាំង)។ ការរៀនភាសាណាមួយអោយចេះស្តាប់គឺជារឿងមួយដ៏លំបាក ក៏ប៉ុន្តែ ការរៀនភាសាបរទេសណាមួយគឺពិតជារឿងមួយដ៏គួរអោយចាប់អារម្មណ៍ ព្រោះវាមិនត្រឹមតែអោយយើងអាចប្រាស្រ័យទាក់ទងបានងាយស្រួល ប៉ុណ្ណោះនោះទេ ថែមទាំងអាចធ្វើការស្វែងយល់អំពីវប្បធម៌ និងការគិត របស់ប្រជាជននៃប្រទេសនោះជាដើមបានផងដែរ។ ដូច្នេះ ប្រសិនបើអ្នក ណាម្នាក់មានឱកាសទៅរស់នៅ ឬបំរើការងារនៅក្នុងប្រទេសណាមួយ ខ្ញុំ សូមលើកទឹកចិត្តនិងរំលែកនាំអោយគាត់រៀនភាសាជាតិនៃប្រទេសនោះ។

៨ តើឯកទ្វត្តមយល់ឃើញដូចម្តេច ចំពោះលក្ខណៈពិសេសរបស់ ប្រទេសកម្ពុជា?

ខ្ញុំមានការចាប់អារម្មណ៍ខ្លាំងចំពោះ ប្រទេសកម្ពុជាដែលមានចំនួនយុវជន ច្រើន ក៏ប៉ុន្តែខ្ញុំក៏ចាប់អារម្មណ៍ខ្លាំងចំ ពោះស្នាមញញឹមរបស់កុមារៗផងដែរ។ ទឹកមុខដ៏ស្រស់ស្រាយរបស់កុមារកម្ពុជា បានធ្វើអោយខ្ញុំនឹកដល់ស្នាមញញឹម របស់កុមារជប៉ុន ដែលពុំសូវឃើញមាន ដូចពីមុន។ ម្យ៉ាងទៀត ខ្ញុំក៏សង្កេត ឃើញនូវលក្ខណៈពិសេសមួយទៀត នៃថាមពលនិងភាពក្លៀវក្លាវរបស់ប្រជា ជនកម្ពុជា ក្នុងការធ្វើអោយសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ខ្លួនមានការ រីកចំរើនដែរ។ ខ្ញុំគិតថាការរីកចំរើនរបស់



ប្រទេសកម្ពុជាបច្ចុប្បន្ន គឺស្រដៀងគ្នានឹងស្ថានភាពប្រទេសជប៉ុន ដែល ខ្ញុំបានឃើញកាលពីកំឡុងទសវត្សរ៍ឆ្នាំ១៩៧០។ ការអភិវឌ្ឍនៅកម្ពុជា ក្រោយទទួលបាននូវសន្តិសុខសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បី បញ្ចប់សង្គ្រាមគ្រោះថ្នាក់និងការអភិវឌ្ឍប្រទេសជប៉ុន កាលពី២០ ទៅ ៣០ឆ្នាំ ក្រោយពីបានបញ្ចប់សង្គ្រាមនៅឆ្នាំ១៩៤៥ ដែរ។ ដូច្នេះ ខណៈពេល ប្រទេសមួយមានការអភិវឌ្ឍខ្លាំង វាតែងតែនាំអោយមានបញ្ហាជាច្រើន ដែលត្រូវដោះស្រាយស្របពេលជាមួយគ្នានោះ ដូចជា បញ្ហាចរាចរណ៍ និង កាកសំណល់ជាដើម។

៩ តើឯកទ្វត្តមចង់ឃើញប្រទេសកម្ពុជាមានការអភិវឌ្ឍដូចម្តេច ណាពេលវេលាគត?

បច្ចុប្បន្ន ប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចប្រមាណ ៧% ក្នុងមួយ ឆ្នាំៗ ដូច្នេះកំណើននេះនឹងនាំអោយរដ្ឋាភិបាលមានប្រាក់ចំណូលច្រើន កើនឡើង ហើយប្រទេសនឹងមានការរីកចំរើន យ៉ាងណាមិញ វាក៏នឹងនាំ អោយមានបញ្ហាសេដ្ឋកិច្ចសង្គមច្រើនកើតឡើងស្របគ្នាផងដែរ។ ដូច្នេះ ដើម្បីដោះស្រាយរាល់បញ្ហាទាំងអស់នោះ ប្រការសំខាន់គឺការបែងចែក នូវភោគផលនៃការរីកចំរើននៃសេដ្ឋកិច្ចទាំងនោះ អោយមានតម្លាភាពជូន ទៅប្រជាជនខ្មែរគ្រប់រូប។ ខ្ញុំចង់ឃើញរាជរដ្ឋាភិបាលកម្ពុជា អនុវត្តបាន នូវគោលនយោបាយមួយដ៏ត្រឹមត្រូវ ដើម្បីដោះស្រាយបញ្ហាទាំងនោះ។ មានប្រជាជនខ្មែរជាច្រើន បានឆ្លងកាត់នូវសម័យសង្គ្រាមនិងបបខ្មែរ ក្រហមដ៏ជូរចង់និងខ្លោចផ្សា។ ដូច្នេះ ខ្ញុំចង់ឃើញពួកគាត់មានសុភមង្គល និងរស់នៅដោយសុខដុមរមនា ហើយចង់ចូលរួមគាំទ្ររាល់សកម្មភាព ដែលធ្វើឡើងដើម្បីសុភមង្គលរបស់ពួកគាត់។ ខ្ញុំពិតជាមានក្តីរីករាយនឹង ការងារជាឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ដែលអាចធ្វើការពាក់ព័ន្ធ នូវរាល់សកម្មភាពជំនួយសហប្រតិបត្តិការសេដ្ឋកិច្ច។ ម្យ៉ាងទៀត ខ្ញុំក៏ សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា ដែល មានការគោរពស្រលាញ់ និងរាប់អានដល់ប្រទេសជប៉ុន និងប្រជាជនជប៉ុន ដែលបានបង្កនូវភាពងាយស្រួលជាច្រើនដល់រូបខ្ញុំ ក្នុងការបំពេញការងារ នៅកម្ពុជា។ កាយវិការទាំងនេះ បានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីការ គាំទ្រ និងពេញចិត្តដល់សកម្មភាពជំនួយរបស់ប្រជាជនជប៉ុននៅកម្ពុជា ដូច្នេះយើងខ្ញុំនឹងប្តេជ្ញាបន្តនូវទំនាក់ទំនងល្អនេះទៅមុខទៀត។

ចំពោះវិស័យការទូតរបស់កម្ពុជាវិញ ខ្ញុំគិតថា កម្ពុជាគួរបន្តធ្វើឲ្យមាន ទំនាក់ទំនងល្អជាមួយប្រទេសផ្សេងៗ ជាជាងពង្រឹងនូវទំនាក់ទំនងជា មួយតែប្រទេសណាមួយជាពិសេស។ ចំណែកផ្នែកនយោបាយវិញ ខ្ញុំចង់ឃើញកម្ពុជាបន្តពង្រឹងតម្លៃ និងគោលការណ៍នៃការគោរពសិទ្ធិមនុស្ស និងសេរីភាព នីតិវិធី និងអភិបាលកិច្ចល្អ ក្នុងលទ្ធិប្រជាធិបតេយ្យមួយ តាមបែបកម្ពុជា។ ដោយសារប្រទេសនីមួយៗមានវប្បធម៌ និងប្រវត្តិសាស្ត្រ ខុសៗគ្នា ដូច្នេះខ្ញុំគិតថា អ្វីដែលល្អជាងគេនោះគឺ ប្រទេសកម្ពុជាអភិវឌ្ឍ តាមបែបកម្ពុជា ហើយប្រទេសជប៉ុននឹងបន្តជួយដល់ការអភិវឌ្ឍរបស់ កម្ពុជាតាមរបៀបរបស់ខ្លួន។

តើក្នុងរដូវភ្លៀងអ្នកចូលចិត្តធ្វើអ្វី?

មេឃចាប់ផ្តើមធ្លាក់ភ្លៀងនៅក្នុងខែឧសភារហូតដល់ខែតុលា ដែលជាពេលខ្យល់ មូស្យុង បក់ពីទិសនិរតី ។ នៅក្នុងអំឡុងពេលខែនេះ មនុស្សម្នាពិតជាសប្បាយចិត្តណាស់ ជាពិសេសសំរាប់កសិករវិញ ប្រញាប់ប្រញាល់ធ្វើកសិកម្ម ព្រោះដំណាំកសិកម្មត្រូវការទឹកជាចាំបាច់។ តែមិនមែនតែកសិករនៅឯស្រែទេដែលសប្បាយចិត្ត ក្រៅពីនោះប្រជាជននៅទីក្រុងក៏សប្បាយចិត្តដែរទៅតាមទំលាប់ប្រជាជនកម្ពុជា។ ចំពោះប្រជាជនជប៉ុនវិញក៏មានវប្បធម៌មួយបែបដែរនៅក្នុងរដូវដែលមានភ្លៀងធ្លាក់។ ចង់ដឹងថាមានអ្វីខុសគ្នាពី ជនជាតិខ្មែរ និងជនជាតិជប៉ុន តោះអានអត្ថបទខាងក្រោម!



អានសៀវភៅ

ពេលភ្លៀងខ្ញុំចូលចិត្តគេង បើសិនជានៅផ្ទះ ព្រោះជាពេលគ្រប់គ្រាន់ស្រួល។ មួយវិញទៀត ប្រសិនបើមិនគេងទេ ខ្ញុំចូលចិត្តអង្គុយនៅតុ រៀនមើលសៀវភៅ ព្រោះអោយតែពេលភ្លៀង អារម្មណ៍ខ្ញុំល្អខុសពីធម្មតា។

ឈ្មោះ : តែន អាន់
 ភេទ : ប្រុស
 អាយុ : ២១ឆ្នាំ
 កាងារ : និស្សិត



នៅវាលស្រែ

នៅក្នុងរដូវភ្លៀង បើខ្ញុំនៅផ្ទះស្រុក ខ្ញុំចូលចិត្តចេញក្រៅលេងទឹកភ្លៀង ទៅស្រែចាប់ត្រី ចាប់ក្តាម ខ្យង ហើយជិះកង់តាមភ្លឺស្រែ ជាមួយបងប្អូន តែពេលខ្លះខ្ញុំក៏នៅផ្ទះ ធ្វើសម្លរក្តៅៗស្រុកស្រែ ញ៉ាំជាមួយបាយសមើលទូរទស្សន៍ ជុំគ្រួសារ។ តែពេលខ្ញុំមកនៅទីក្រុង ខ្ញុំតែងចំណាយពេលរៀនធ្វើម្ហូប និងគេងស្តាប់សំលេងទឹកភ្លៀង វាធ្វើអោយខ្ញុំមានអារម្មណ៍ថាការគេងរបស់ខ្ញុំមានជាសុខភាព និងគេងលក់ស្រួល។

ឈ្មោះ : អៅ ច័ន្ទមុនីវណ្ណ
 ភេទ : ស្រី
 អាយុ : ២១ឆ្នាំ
 កាងារ : អ្នកសរសេរព័ត៌មាន



ខ្ញុំជាមនុស្សដែលចូលចិត្តចេញក្រៅ ជួបអ្វីថ្មីៗ ជាធម្មតាយើងជិះម៉ូតូស្រួលនៅពេលដែលគ្មានភ្លៀង ហើយយើងលំបាកមែនទែននៅពេលជិះម៉ូតូនៅពេលភ្លៀង ដូចនេះខ្ញុំចូលចិត្តធ្វើរឿងលំបាក គឺជិះម៉ូតូហាលភ្លៀង ហើយបើសិនជាអាចខ្ញុំចូលចិត្តហៅមិត្តភក្តិជួបជុំ ទៅចាប់ក្តាមផងដែរ។



ជិះម៉ូតូ



ឈ្មោះ : មៀច ហួរ
 ភេទ : ប្រុស
 អាយុ : ១៨ឆ្នាំ
 កាងារ : សិស្ស

ក្នុងខែភ្លៀង ខ្ញុំចូលចិត្តដាំដំណាំផ្សេងៗ ទៅស្រែទៅមើលទឹកភ្លៀងថាវាលិចស្រែឬអត់ បើទឹកច្រើនពេក ខ្ញុំបង្ហូរវាចេញខ្លះ ព្រោះខ្លាចដំណាំស្រូវមានការខូតខាត។ ហើយមួយទៀត ខ្ញុំចូលចិត្តគេងស្តាប់ទឹកភ្លៀង ព្រោះវាធ្វើអោយមានអារម្មណ៍ល្អៗ ដែលមិនអាចបំភ្លេចបាន ជាមួយគូរស្នេហារបស់ខ្ញុំ និងគេងលក់ស្រួលផងដែរ។



ដាំដំណាំផ្សេងៗ ឬនៅស្រែ



ឈ្មោះ : ភឹម ស្រីលីន
 ភេទ : ស្រី
 អាយុ : ២៣ឆ្នាំ
 កាងារ : និស្សិតគរុកោសល្យ



អង្គុយដឹកកាហ្វេក្តៅ

ចូលចិត្តពេលភ្លៀងធ្លាក់ វាលពេលដែលមានភ្លៀងខ្ញុំតែងតែអង្គុយដឹកកាហ្វេក្តៅៗ ស្តាប់តន្ត្រី និងគេង ហើយពេលខ្លះខ្ញុំអង្គុយញ៉ាំបាយកក មើលរឿង ជាមួយបងប្អូន។

ឈ្មោះ : គឹមគួន មុនលី
 ភេទ : ប្រុស
 អាយុ : ២៤ឆ្នាំ
 កាងារ : អ្នក IT



សម្លឹងគេងក្នុងផ្ទះ

ពេលភ្លៀងម្តងៗ ខ្ញុំមិនចូលចិត្តចេញក្រៅទេ ខ្ញុំតែងតែសម្លឹងគេងក្នុងផ្ទះ ព្រោះខ្ញុំខ្លាចភ្លៀង ហើយមានខ្យល់ខ្លាំងៗ។

ឈ្មោះ : លីម យ៉ុសាង
 ភេទ : ស្រី
 អាយុ : ២៣ឆ្នាំ
 កាងារ : គ្រូបង្រៀន



ជំប៉ុន Japanese ការប្រៀបធៀប



សព្វថ្ងៃ ដោយសារមានហាងកាហ្វេដែល បើកជាពិសេសសម្រាប់ថ្ងៃភ្ញៀវច្រើនកន្លែង នៅក្នុងទីក្រុងតូក្យូ ដូច្នេះ ខ្ញុំចូលចិត្តទៅញ៉ាំ កាហ្វេនិងអានសៀវភៅនៅទីនោះ។

ចូលចិត្តញ៉ាំកាហ្វេ

ឈ្មោះ : NAGAREDA Kazuki
 ភេទ : ប្រុស
 អាយុ : ២៧ឆ្នាំ
 ការងារ : អ្នកគ្រប់គ្រងក្រុមហ៊ុន



នៅថ្ងៃភ្ញៀវធ្លាក់ ខ្ញុំចូលចិត្តសង្កេតមើល មនុស្សម្នាទាំងឡាយធ្វើសកម្មភាពនានានៅ ពេលភ្ញៀវពីបង្អួចផ្ទះរបស់ខ្ញុំ។

មើលតាមបង្អួច

ឈ្មោះ : IIDUKA Haruka
 ភេទ : ស្រី
 អាយុ : ៣០ឆ្នាំ
 ការងារ : បំប៉នការងារទាក់ទងនឹង សម្លៀកបំពាក់



ចូលចិត្តមើលកីឡាបាល់ទាត់តាមអ៊ីនធឺណេត ជាមួយកូននៅផ្ទះក្នុងថ្ងៃមានភ្ញៀវ។



មើលកីឡាបាល់ទាត់



ឈ្មោះ : OMOTO Yuichi
 ភេទ : ប្រុស
 អាយុ : ៣៥ឆ្នាំ
 ការងារ : បំប៉នការងារ ផ្នែកអចលនទ្រព្យ

នៅរដូវមានភ្ញៀវ (ហើយគ្មានជំងឺរាតត្បាត កូរ៉ូណា!) ខ្ញុំចូលចិត្តទៅលេងនៅខាងក្រៅ ដូចជា នៅកន្លែងចិញ្ចឹមត្រី ទៅមើលកុន និងទៅហាងកាហ្វេជាមួយមិត្តភក្តិជាដើម។



ចូលចិត្តទៅលេងខាងក្រៅ



ឈ្មោះ : SHIMOMURA Kaori
 ភេទ : ស្រី
 អាយុ : ២៧ឆ្នាំ
 ការងារ : បុគ្គលិកក្រុមហ៊ុន



ខ្ញុំចូលចិត្តញ៉ាំនំបណ្តើរមើលវីដេអូនៅផ្ទះ បណ្តើរពេលមានភ្ញៀវ។

មើលវីដេអូ

ឈ្មោះ : HIRAIISHI Takeshi
 ភេទ : ប្រុស
 អាយុ : ៣៣ឆ្នាំ
 ការងារ : បុគ្គលិកក្រុមហ៊ុន



ខ្ញុំចាំបានថានៅរដូវមានភ្ញៀវធ្លាក់ កាលនៅ ក្មេង ខ្ញុំចូលចិត្តទៅរត់លេងនៅក្នុងសួនដែល មានផ្កា Ajisai រីកច្រើនជាមួយមិត្តភក្តិ ដើម្បី ចាប់ខ្យងដែលទៅទំលើស្លឹកផ្កា។

រត់លេងក្នុងសួន

ឈ្មោះ : KAINOSHO Ayaka
 ភេទ : ស្រី
 អាយុ : ២៧ឆ្នាំ
 ការងារ : បុគ្គលិកក្រុមហ៊ុន



តាមរយៈអត្ថបទខាងលើ ខ្ញុំសង្កេតឃើញថា នៅរដូវដែលមានភ្ញៀវធ្លាក់ រវាងជនជាតិខ្មែរ និងជនជាតិ ជំប៉ុន មានភាពខុសគ្នាខ្លះៗ អ្នកខ្លះចូលចិត្តនៅផ្ទះ អ្នកខ្លះចូលចិត្តចេញក្រៅក្រោមតំណាក់ទឹកភ្លៀង ធ្វើរឿងដែលខ្លួនឯងចូលចិត្ត និងធ្វើតាមទម្លាប់រាល់ដងរបស់គ្រួសារ ជាពិសេសអ្នកស្រែចំការ។

សេចក្តីរាយការណ៍ពីប្រទេសជប៉ុន

Report from Japan



អ្នកស្រី ផល នីវ៉ៀក អាយុ ២៩ ឆ្នាំ ជាមន្ត្រីរាជការនៃសាលាខេត្តកំពង់ឆ្នាំង និងជានិស្សិតកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំទី ២ ផ្នែកគោលនយោបាយសាធារណៈ នៅសាកលវិទ្យាល័យមីជី (Meiji) ដែលស្ថិតនៅចំកណ្តាលទីក្រុងតូក្យូប្រទេសជប៉ុន ក្រោមរបបអាហារូបករណ៍ជំនួយពីរដ្ឋាភិបាលជប៉ុនឈ្មោះថា The Project for Human Resource Development Scholarship by Japanese Grant Aid (JDS)។ អ្នកស្រីបានប្រាប់ទស្សនាវដ្តីញឃឹមខ្មែរ អំពីការប្រលងយកអាហារូបករណ៍ JDS នេះ និងជីវភាពជានិស្សិតស្រាវជ្រាវកំពុងរស់នៅទីក្រុងតូក្យូដូចតទៅ។



សូមស្វែងរកការប្រលងអាហារូបករណ៍ដើម្បីបន្តការសិក្សានៅជប៉ុន

● ដំណើរការដាក់ពាក្យសុំអាហារូបករណ៍ JDS សិក្សានៅប្រទេសជប៉ុន

ជាបឋមបេក្ខជនត្រូវបំពេញពាក្យសុំអាហារូបករណ៍ឱ្យបានត្រឹមត្រូវ ហើយដាក់ពាក្យនៅ JICE JDS Project Office Cambodia។ អាហារូបករណ៍នេះ គឺតែងតែធ្វើការជ្រើសរើសនិងទទួលពាក្យចាប់ពីដើមខែសីហា រហូតដល់សប្តាហ៍ទីមួយនៃខែតុលា ជារៀងរាល់ឆ្នាំ តាមរយៈវេបសាយ <https://jds-scholarship.org/country/cambodia/> ឬអាចទៅកាន់ការិយាល័យរបស់ JICE JDS Project Office Cambodia ដោយផ្ទាល់។ ក្រោយមកនឹងមានការជូនដំណឹងអោយបេក្ខជនមកធ្វើតេស្តភាសាអង់គ្លេសនិងគណិតវិទ្យា (ការធ្វើតេស្តមុខវិជ្ជាគណិតវិទ្យាគឺមានតាមសាលាមួយចំនួនដែលតម្រូវអោយធ្វើតែប៉ុណ្ណោះ)។ បន្ទាប់ពីធ្វើតេស្តភាសាអង់គ្លេសនិងគណិតវិទ្យាជាប់ រាល់សំណុំឯកសាររបស់បេក្ខជន ត្រូវបានផ្ញើទៅកាន់សាកលវិទ្យាល័យប្រទេសជប៉ុន ដើម្បីធ្វើការសម្រិតសម្រាំងដោយផ្តោតលើគម្រោងស្រាវជ្រាវ (research proposal) ដែលបេក្ខជនបានដាក់ភ្ជាប់ជាមួយការដាក់ពាក្យស្នើសុំ។ បន្ទាប់មក នឹងមានការណាត់ជួបបេក្ខជនដែលបានជាប់វគ្គដំបូង (basic check) ដើម្បីធ្វើតេស្តសុខភាពនៅមន្ទីរពេទ្យដែលបានរៀបចំដោយខាងអាហារូបករណ៍។ ពេលជាប់វគ្គពិនិត្យសុខភាពហើយ បេក្ខជនត្រូវបានណាត់អោយមកធ្វើការសម្ភាសន៍ (technical interview) ដោយផ្ទាល់ពីសំណាក់សាស្ត្រាចារ្យមកពីសាកលវិទ្យាល័យជប៉ុន ដើម្បីធ្វើការសិក្សាស្វែងយល់ស៊ីជម្រៅលើគម្រោងស្រាវជ្រាវរបស់បេក្ខជន។ បន្ទាប់ពីជាប់ក្នុងវគ្គនេះរួចមក បេក្ខជនត្រូវឆ្លងកាត់ការសម្ភាសន៍កម្រិតយល់ដឹងទូទៅ (comprehensive interview) ជាមួយគណៈកម្មាធិការអាហារូបករណ៍។ ជាចុងក្រោយ នឹងមានការជូនដំណឹងដល់បេក្ខជនដែលបានជាប់ជាស្ថាពរ ដើម្បីត្រៀមទៅសិក្សានៅប្រទេសជប៉ុន។

● លក្ខណៈពិសេសរបស់សាកលវិទ្យាល័យ Meiji សម្រាប់និស្សិតស្រាវជ្រាវថ្នាក់អនុបណ្ឌិត

និស្សិតស្រាវជ្រាវអាចជ្រើសរើសមុខវិជ្ជាសិក្សារហូតដល់ ២០ មុខវិជ្ជាស្មើនឹង ៤០ ក្រេឌីត ឬអាចច្រើនជាងនេះពីក្នុងកម្មវិធីសិក្សា។ មុខវិជ្ជាដែលនាងខ្ញុំជ្រើសរើសគឺភាគច្រើនទាក់ទងនឹង

ការស្រាវជ្រាវផ្ទាល់ខ្លួន ដោយផ្តោតលើវិស័យរដ្ឋ។ ទន្ទឹមនឹងការសិក្សាស្រាវជ្រាវក្នុងថ្នាក់ ក៏មានការចុះធ្វើកម្មសិក្សានៅស្ថាប័នរដ្ឋរបស់ជប៉ុន និងទៅកាន់តំបន់មួយចំនួន ដើម្បីស្វែងយល់ពីវប្បធម៌និងការរស់នៅរបស់ជនជាតិជប៉ុនអោយបានកាន់តែស៊ីជម្រៅ។ លើសពីនេះទៀត មានការបង្រៀនថ្នាក់ពិសេស (special lectures) ដោយមន្ត្រីរាជការជាន់ខ្ពស់រដ្ឋាភិបាលសាស្ត្រាចារ្យនិងមន្ត្រីរាជការពីបរទេសដែលមានបទពិសោធន៍ដើម្បីធ្វើអោយនិស្សិតស្វែងយល់បានកាន់តែទូលំទូលាយលើមុខជំនាញដែលពាក់ព័ន្ធ។ នៅក្នុងកម្មវិធីសិក្សាក៏មានថ្នាក់ភាសាជប៉ុន សម្រាប់និស្សិតស្រាវជ្រាវជាជនបរទេស សិក្សាស្វែងយល់អំពីវប្បធម៌ ការរស់នៅ និងការប្រាស្រ័យទាក់ទងផ្សេងៗ ក៏ដូចជាធ្វើការផ្លាស់ប្តូរនិងចែករំលែកនូវបទពិសោធន៍របស់ខ្លួនជាមួយសហគមន៍ជប៉ុន។ ជាមួយគ្នានេះ សាកលវិទ្យាល័យមានបំពាក់បរិក្ខារទំនើបៗ និងមានបន្ទប់សម្រាប់និស្សិតសិក្សាយ៉ាងងាយស្រួលស្អាត និងមានជាសុភាពផងដែរ។

● ចំនុចប្រយោជន៍មួយចំនួនចំពោះការសិក្សាស្រាវជ្រាវនៅសាកលវិទ្យាល័យជប៉ុន

ការសិក្សានៅក្នុងឆ្នាំទីមួយមានភាពលំបាកបន្តិច ព្រោះនាងខ្ញុំត្រូវជ្រើសរើសមុខវិជ្ជាសិក្សាច្រើន ដើម្បីទុកពេលអោយគ្រប់គ្រាន់នៅឆ្នាំទីពីរ សម្រាប់សរសេរនិក្ខេបបទស្រាវជ្រាវរបស់ខ្លួន។ ចំពោះថ្នាក់នីមួយៗ គឺតម្រូវអោយមានការធ្វើបទបង្ហាញទាក់ទងនឹងមេរៀនយ៉ាងតិចបំផុតមួយដង និងតម្រូវអោយមានការចូលរួមផ្តល់មតិយោបល់នៅក្នុងថ្នាក់ស្ទើរតែគ្រប់ពេល។ ដូច្នេះ នាងខ្ញុំត្រូវធ្វើការអានជាច្រើនមុនពេលថ្នាក់ចាប់ផ្តើមជារៀងរាល់ថ្ងៃ ដើម្បីធ្វើការរៀនសូត្រយល់ពីគំនិតខ្លះៗសម្រាប់វិភាគ និងចែករំលែកនៅក្នុងថ្នាក់។ នៅចុងបញ្ចប់នៃថ្នាក់នីមួយៗ និស្សិតត្រូវសរសេររបាយការណ៍មួយឆ្លើយតបនឹងសំណួរដែលសាស្ត្រាចារ្យបានដាក់អោយ។

● ការប្រាស្រ័យទាក់ទងជាមួយនិស្សិតស្រាវជ្រាវដទៃទៀត

ពួកយើងមានទំនាក់ទំនងល្អជាមួយនិស្សិតដទៃ។ យើងខ្ញុំចូលចិត្តពិភាក្សាគ្នារាល់ពេលទំនេរពីថ្នាក់រៀន អំពីបញ្ហាផ្សេងៗទៀត



ជាមួយសិស្សប្អូនខ្មែរនៅ Showakinen Park

ផងដែរ។ នាងខ្ញុំក៏ធ្លាប់បានរៀនថ្នាក់ខ្លះជាមួយនិស្សិតជប៉ុនដែរ ឃើញថាពួកគាត់សុទ្ធតែមានចំណេះដឹងជ្រៅជ្រះ មានការវិភាគល្អ (critical thinking) ក៏ប៉ុន្តែពួកគាត់នៅមានភាពអៀនប្រៀនបន្តិច ចំពោះនិស្សិតបរទេស។

● ការរស់នៅក្នុងប្រទេសជប៉ុន

ចំពោះការរស់នៅសព្វថ្ងៃវិញគឺពុំមានបញ្ហាអ្វីឡើយ ហើយមាន សុវត្ថិភាពណាស់។ ការធ្វើដំណើរនៅតូក្យូគឺងាយស្រួល និងមាន សុវត្ថិភាពទោះជានៅពេលយប់ក៏ដោយ។ បរិស្ថាននៅជុំវិញខ្លួន គឺស្អាតគ្រប់ពេល ហើយម្ហូបអាហារគឺមានអនាម័យ ងាយស្រួល ក្នុងការរកទិញនិងចម្អិន។ បន្ទប់ទឹកមានស្ទើរតែគ្រប់ទីកន្លែង និងមានអនាម័យស្អាតត្រឹមត្រូវ។ ចំពោះមន្ត្រីរាជការដែលធ្វើការ នៅសាលាក្រុងវិញគឺមានភាពរួសរាយរាក់ទាក់ និងជួយសម្រប សម្រួលដល់ជនបរទេសបានច្រើន ទាំងបញ្ហាការស្នាក់នៅនិង ការចោលសម្រាមជាដើម។ ចំណែកប្រជាជនជប៉ុនវិញ ខ្ញុំគិតថា អ្នករស់នៅទីក្រុងតូក្យូ ពួកគាត់មិនសូវជារួសរាយរាក់ទាក់ជាមួយ ជនបរទេសទេ (not so friendly) ប៉ុន្តែអ្នកដែលរស់នៅជាយ ទីក្រុងឬតាមខេត្តផ្សេងៗវិញ ពិសេសមនុស្សចាស់ៗគឺរួសរាយ

រាក់ទាក់ណាស់។ ខ្ញុំសង្កេតឃើញថាជនជាតិជប៉ុនឧស្សាហ៍ ព្យាយាម ធ្វើការប្រកបដោយភាពផ្អែកផ្អង់ និងយកចិត្តទុកដាក់ ខ្ពស់បំផុត គិតចាប់តាំងពីអ្នកបោសសម្អាតឡើងទៅ។ ខ្ញុំធ្លាប់ បានទៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ប៉ុន្តែប្រទេសជប៉ុន គឺជាប្រទេសមួយ ដែលគួរអោយចង់រស់នៅជាទីបំផុតបន្ទាប់ពី កម្ពុជា។ នាងខ្ញុំពិតជាស្រលាញ់ប្រទេសនេះខ្លាំងណាស់។

● គោលបំណងនៅថ្ងៃអនាគតនិងពាក្យពេជន៍ផ្ទាល់ ទិស្សិតខ្មែរ

នាងខ្ញុំសង្ឃឹមថាការស្រាវជ្រាវរបស់នាងខ្ញុំ អាចផ្តល់ជាការ ចែករំលែកមួយសម្រាប់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដើម្បីស្វែងយល់ បន្ថែមនិងជ្រើសរើសភារកិច្ចបទដ៏ត្រឹមត្រូវ សម្រាប់ដឹកនាំមន្ត្រី រាជការអោយបំពេញការងារបានពេញលេញនិងអស់ពីសមត្ថភាព ក្នុងគោលបំណងកាត់បន្ថយការទិញចំពោះបុគ្គលិករដ្ឋពី សំណាក់ប្រជាពលរដ្ឋ។ ជាពិសេស នាងខ្ញុំសង្ឃឹមថា ការស្រាវជ្រាវ នេះអាចជាការរួមចំណែកមួយ សម្រាប់ជួយបន្ថែមនូវគុណភាព ក្នុងការផ្តល់សេវាសាធារណៈ ដល់ប្រជាពលរដ្ឋអោយបានកាន់ តែល្អប្រសើរ។ ជាចុងបញ្ចប់ នាងខ្ញុំសំណូមពរអោយបងប្អូន សិស្សនិស្សិតយើងនៅប្រទេសកម្ពុជាទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រ និងអានសៀវភៅ អោយបានច្រើន។ និស្សិតខ្មែរគួរតែព្យាយាម សាកល្បងស្វែងរកអាហារូបករណ៍ ហើយធ្វើ តេស្តសមត្ថភាពរបស់ខ្លួនដើម្បីចាប់យកឱកាស មកសិក្សានៅប្រទេសជប៉ុន ឬនៅប្រទេសរីក ចំរើនដទៃទៀត ក្នុងការអភិវឌ្ឍចំណេះដឹង បន្ថែម និងធ្វើអោយខ្លួនមើលឃើញពិភពលោក បានកាន់តែទូលំទូលាយ និងបង្កើតទំនាក់ទំនង ច្រើន ព្រមទាំងមានការស្រលាញ់ជាតិខ្លួន កាន់តែខ្លាំង។



រូបដំណើរកម្សាន្តនៅទីក្រុង Kobe



ក្រុមហ៊ុនជំនាញអំពីកម្ពុជា Cambodia Joho Service inc.

- ◆ សេវាបកប្រែអត្ថបទប្រចាំថ្ងៃ ជាភាសាជប៉ុន-ខ្មែរ
- ◆ ស្រាវជ្រាវព័ត៌មានផ្នែកពាណិជ្ជកម្មទៅតាមតម្រូវការរបស់អតិថិជន
- ◆ រៀបចំសកម្មភាពពាណិជ្ជកម្មជាកញ្ចប់
- ◆ បោះពុម្ពផ្សាយទស្សនាវដ្តី “ញញឹម” និង “ញញឹមខ្មែរ”
- ◆ ផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិកនិងពាណិជ្ជកម្មផ្សេងៗតាមវិបសាយ
- ◆ ឌីហ្សាញនាមប័ណ្ណ ខិតប័ណ្ណ កាតាឡុក ប៊ូស្ទី ប៉ាលូពាណិជ្ជកម្មជាដើម
- ◆ លក់ផលិតផលសិប្បកម្មក្នុងស្រុក ជាពិសេសកុលាលភាជន៍ខេត្តកំពង់ឆ្នាំង



អាសយដ្ឋាន : ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ : ០១២ ៥០០ ០៥២ / ០១៦ ៦៥៧ ២៩០, cjs@cisinc.co.jp



បន្ទប់ VIP!

មានបន្ទប់ VIP ជាច្រើនទាំងសាខាទី១ និងទី២ រួមជាមួយ ទីធ្លាចតឡានធំទូលាយ !!

ស្រាវកម្មកម្មវិធីអាហារតាមប្រព័ន្ធអ៊ីនធឺណែត និងដឹកជញ្ជូនដល់កន្លែងយ៉ាងងាយស្រួល!!

សូមស្វែងរកតេឡេទរាម៉ាដាយប្រើពាក្យ “The Sushi Bar Cambodia” ឬ QR កូដខាងក្រោម!

● បន្ទប់ពីធ្វើការកម្មវិធីរួច និងមានបុគ្គលិកធ្វើការទំនាក់ទំនងបញ្ជាក់ភ្លាមៗ

THE SUSHI BAR 1 - BKK
Add: No. 2D, St. 302,
Boeung Keng Kang 1, Phnom Penh
Tel: 023-726-438, 023-726-439

Open: 11:00~22:00
(អាចកម្រង់គ្រែត្រឹមម៉ោង 21:30)

THE SUSHI BAR 2 - CCV
Add: Chroy Chong Var, Phnom Penh
Tel: 023-432-307, 023-432-308

នៅមិត្ត Bellevue
Serviced Apartment

THE SUSHI BAR 3 - The Park
Add: National Rd. 1, Chbar Ampov, Phnom Penh
Tel: 023-900-539, 070-715-418

នៅក្នុង
The Park
Community
Mall



Website
sushibar-kh.com



Facebook
@TheSushiBarBKK



ថតរូបដោយ: ISHIKAWA Masayori / JICA

ការកែលម្អសុខភាពមាតា និងកុមារ ដើម្បីកាត់បន្ថយមរណភាព ទារកដែលអាចការពារបាន

ការកែលម្អសុខភាពមាតា កុមារ និង ទារកទើបកើតត្រូវបានចាត់ទុកជា អាទិភាពចំបងមួយសម្រាប់កម្ពុជា ចាប់តាំងពីទសវត្សរ៍ ១៩៩០ ។

“តម្រូវការឲ្យមានអន្តរាគមន៍ប្រកបដោយ ប្រសិទ្ធភាពក្នុងការកាត់បន្ថយមរណភាព ទារកទើបកើត ខណៈស្ថានភាព សុខភាពកុមារត្រូវបានប្រសើរឡើង”

គម្រោងកែលម្អសេវាថែទាំបន្តដោយ ផ្ដោតលើការថែទាំក្នុងពេលកើត និងជុំវិញកំណើតក្នុងប្រទេសកម្ពុជា មានគោលបំណងពង្រឹងការថែទាំបន្ត ដោយផ្ដោតជាពិសេសទៅលើអំឡុង ពេលទារកកើត និងជុំវិញកំណើត ក្នុងខេត្ត កំពង់ចាម ខេត្តស្វាយរៀង និងមជ្ឈមណ្ឌល ជាតិគាំពារមាតា និងទារក នៅរាជធានីភ្នំពេញ។

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង **JICA Plaza កម្ពុជា**

Address: ជាន់ទី៦, អគារ No.៦១-៦៤, មហាវិថីព្រះនរោត្តម ភ្នំពេញ
Tel: ០២៣ ២១១ ៦៧៣

❖ សម្រាប់ការពិភាក្សាសូមធ្វើការណាត់ជាមុន

“ឆ្ពោះទៅរកពិភពលោកប្រកបដោយទំនុកចិត្ត

សម្រាប់ព័ត៌មានបន្ថែម

គេហទំព័រការិយាល័យហ្វេសប៊ីករបស់ JICA

@JICACambodia ឬ QR:

អាសយដ្ឋានគេហទំព័រ

www.jica.go.jp/cambodia/office/about/ngodesk/about.html



Khmer Time

គោះសាកល្បងទឹកកកឈូសសជាតិបែបជប៉ុន

“Kakigori” នៅខេត្តសៀមរាប 🎵

Coconut Kakigori



ទឹកកកឈូសសជាតិដូង

Mango Kakigori



ទឹកកកឈូសសជាតិផ្លែស្វាយ

Green Tea (Matcha) Kakigori



ទឹកកកឈូសសជាតិតៃបៃតង (Matcha)

★ យើងក៏មានមីឌុយផ្សេងទៀតផងដែរដូចជា ទឹកផ្លែឈើ និងទឹកផ្លែឈើក្រឡុកស្រស់ៗ, កាហ្វេ, សាំងរិប ។ ល។ ★



Cafe Khmer Time

Open: 9:30am - 7pm

Tel: 017-976-660

Add: តាមផ្លូវទៅរង្ស៊ីរត្ត (ទល់មុខ សណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort) ខេត្តសៀមរាប

every day!

“Khmer Time” គឺជាបង្ហាញកញ្ចប់មួយនឹងបង្ហាញនូវ “Angkor Cookies” នៅខេត្តសៀមរាប



សូមធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មជាមួយទស្សនាវដ្តីយើងខ្ញុំ

012-500-052, 016-657-290


nyonyum@cisinc.co.jp (<http://www.cisinc.co.jp>)

លោកអ្នកចូលទៅកាន់ គេហទំព័រហ្វេសប៊ីក "ញូញ៉ូខ្មែរ" ដើម្បីមើលព័ត៌មានបន្ថែម !!!



@khmer.nyonyum

How to visit JAPAN



ដើម្បីទៅទស្សនានៅជប៉ុន តើយើងគួរស្វែងយល់ចំណុចណាខ្លះ?

យើងខ្ញុំនិងណែនាំអំពីព័ត៌មានសង្ខេបមួយចំនួន ដែលមានប្រយោជន៍សំរាប់ធ្វើដំណើរទៅប្រទេសជប៉ុន ដែលមានដូចជា៖ ព័ត៌មានមូលដ្ឋានស្តីពីចំនួនប្រជាជន ផ្ទៃដី អាកាសធាតុ ព្រមទាំងទីកន្លែងទាក់ទាញតាមរដូវកាល និងមធ្យោបាយធ្វើដំណើរក្នុងប្រទេស រហូតដល់របៀបបំពេញបែបបទធ្វើវិសានៅប្រទេសកម្ពុជាជាដើម។

ព័ត៌មានមូលដ្ឋានរបស់ប្រទេសជប៉ុន

ចំនួនប្រជាជន

123.90 លាន នាក់

(ខែតុលា ឆ្នាំ 2019 / ការិយាល័យស្ថិតិនៃក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍)
ប្រទេសកម្ពុជាមានប្រមាណ 15.28 លាននាក់
(ខែមីនា ឆ្នាំ 2019 / ការិយាល័យស្ថិតិនៃក្រសួងផែនការ)

រូបិយប័ណ្ណ

US\$1 (ប្រហែល 4000 រៀល)

= ប្រហែល 108 យ៉េន

ខែតុលា ឆ្នាំ 2019

* អត្រាប្តូរប្រាក់ប្រែប្រួលជារៀងរាល់ថ្ងៃ។

ផ្ទៃដី

378,000 km²

ប្រមាណពីរដងនៃទំហំផ្ទៃដីប្រទេសកម្ពុជា (កម្ពុជា: 181,035 km²)

នៅប្រទេសជប៉ុនមានក្រដាសប្រាក់ចាប់ពី 1,000 យ៉េនឡើងទៅ ហើយតម្លៃតូចជាងនេះគឺជាកាក់។

● **លុយធីប**
នៅប្រទេសជប៉ុនមិនមានទំលាប់ឱ្យលុយធីបទេ។

ម៉ោងនៅជប៉ុន

ម៉ោងកម្ពុជា + 2 ម៉ោង

ពេលម៉ោង 12 ថ្ងៃត្រង់នៅប្រទេសកម្ពុជា គឺត្រូវនឹងម៉ោង 2 រសៀលនៅប្រទេសជប៉ុន។

ពន្ធ

ពន្ធលើការប្រើប្រាស់ 10%

ចាប់ពីឆ្នាំ 2019 មក ជាគោលការណ៍ តម្លៃដែលបង្ហាញលើមុខទំនិញទាំងអស់ គឺជាតម្លៃរួមបញ្ចូលពន្ធ ១០% ជាស្រេច។

ភាសា

ភាសាជប៉ុន (ជាភាសាផ្លូវការ)

ប្រជាជនជប៉ុនភាគច្រើនមិនអាចនិយាយភាសាអង់គ្លេសបានដូច្នេះវាមានការពិបាកបន្តិចចំពោះភ្ញៀវទេសចរណ៍។ មានកន្លែងជាច្រើនដែលសរសេរការណែនាំភាសាអង់គ្លេសដូចជានៅតាមស្ថានីយ៍ជាដើម ប៉ុន្តែក៏មានភ្នាក់ងារសញ្ញានៃអាគារនិងផ្លូវមួយចំនួនសរសេរតែជាភាសាជប៉ុនផងដែរ។ វាមានភាពងាយស្រួលបើអ្នកត្រៀមនូវកម្មវិធីណែនាំនៅក្នុងទូរស័ព្ទស្មាតហ្វូន ឬផែនទីដែលសរសេរជាភាសាអង់គ្លេស។

● **ហាងទំនិញដែលលើកលែងពន្ធ**

នៅហាងទំនិញមួយចំនួនមានលើកលែងពន្ធប្រើប្រាស់ 10%។ គិតត្រឹមខែមេសា ឆ្នាំ 2019 មានប្រហែល 50,000 ហាងនៅទូទាំងប្រទេស ដែលផ្តោតសំខាន់លើហាងលក់គ្រឿងអេឡិចត្រូនិក ហាងលក់ថ្នាំ ហាងលក់សំភារៈផ្សេងៗជាដើម ត្រូវបានលើកលែងពន្ធប្រើប្រាស់សម្រាប់ជនបរទេស។ ដូច្នេះ ត្រូវអ្នកត្រូវបង្ហាញលិខិតឆ្លងដែន (ច្បាប់ដើម) ដែលមានត្រាស៊ូទិដ្ឋិការដើម្បីទទួលបានការលើកលែងនោះ។

▼ **យោងតាម**

● **Website「JAPAN. Tax-Free Shop」**
<https://tax-freeshop.jnto.go.jp/eng/index.php>

បន្ថែមលើព័ត៌មានការស្វែងរកហាងទំនិញដែលលើកលែងពន្ធ និងរបៀបកាត់ពន្ធក៏មានការណែនាំកន្លែងទេសចរណ៍តាមតំបន់នីមួយៗក្នុងប្រទេសជប៉ុនផងដែរ។





ការពិសោធន៍-ការជក់បារី

នៅក្នុងប្រទេសជប៉ុនការផឹកស្រា និងជក់បារីក្រោមអាយុ 20 ឆ្នាំត្រូវបានហាមឃាត់ដោយច្បាប់។ ជនបរទេសដែលស្នាក់នៅប្រទេសជប៉ុនត្រូវគោរពតាមច្បាប់របស់ជប៉ុន ដូច្នេះត្រូវប្រុងប្រយ័ត្ន! នៅកោដិនីយដ្ឋានដែលលក់ស្រា និងហាងលក់បារីត្រូវមានកាតបង្ហាញអត្តសញ្ញាណប័ណ្ណដែលអាចផ្ទៀងផ្ទាត់អាយុបាន។

● កន្លែងជក់បារី

ការជក់បារីនៅតាមដងផ្លូវគឺត្រូវបានហាមឃាត់ដោយបទបញ្ញត្តិនៃក្រុង ខ័ណ្ឌ ឃុំ ភូមិជាច្រើនកន្លែង ដូច្នេះប្រសិនបើអ្នកជក់បារីនៅក្រៅកន្លែងដែលកំណត់ គឺនឹងត្រូវពិន័យ ចូរប្រុងប្រយ័ត្ន។ ភាគច្រើននៅតាមហាងកាហ្វេនិងកោដិនីយដ្ឋានជាដើម គឺមានបែងចែកជាផ្នែកកន្លែងមិនជក់បារី និងផ្នែកកន្លែងជក់បារី។



តង់ស្យុងអគ្គិសនី

តង់ស្យុងអគ្គិសនីរបស់ប្រទេសជប៉ុនគឺ 100V ហើយប្រេកង់នៅភាគខាងកើតប្រទេសជប៉ុនគឺ 50Hz តែភាគខាងលិចប្រទេសជប៉ុនវិញគឺ 60Hz។ ដោយនៅប្រទេសកម្ពុជា គេប្រើប្រាស់គ្រឿងអគ្គិសនីតង់ស្យុង 200V ដូច្នេះអ្នកចាំបាច់ត្រូវប្រើប្រាស់ប្រដាប់ផ្លាស់ប្តូរតង់ស្យុងអគ្គិសនីនៅក្នុងប្រទេសជប៉ុន។ ក៏ប៉ុន្តែមានឧបករណ៍អេឡិចត្រូនិចសេរីថ្មីមួយចំនួនដូចជា កុំព្យូទ័រផ្ទាល់ខ្លួននិងទូរស័ព្ទថ្មីៗជាដើម អាចប្រើប្រាស់បានជាទូទៅទូទាំងពិភពលោកជាមួយ INPUT: 100-240V, 50-60Hz។ ម៉្យាងទៀត នៅក្នុងប្រទេសជប៉ុនរូបរាងនៃព្រីភ្លើងគឺជាប្រភេទមាននូវដោតពីររាងតំបែតប្រភេទ A។ សូមប្រុងប្រយ័ត្នចំពោះឧបករណ៍ដែលមានខ្យងដោតភ្លើងខុសគ្នា (ប្រភេទមូលប្រភេទមានជើងបីជាដើម) ពោលគឺអ្នកត្រូវការអាដាប់ទ័រដើម្បីដោតវា។

※ ប្រដាប់ផ្លាស់ប្តូរតង់ស្យុងអគ្គិសនី និងអាដាប់ទ័រដោតគឺអាចទិញបាននៅតាមហាងអគ្គិសនីធំៗក្នុងប្រទេសជប៉ុន។



ការទំនាក់ទំនង

● ការប្រើប្រាស់ទូរស័ព្ទដៃ

នៅក្នុងប្រទេសជប៉ុនការប្រើប្រាស់ទូរស័ព្ទដៃគឺតម្រូវឱ្យមានការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនទូរគមនាគមន៍ ហើយត្រូវបង់ថ្លៃសេវាប្រចាំខែជាមួយ ទាំងការនិយាយទូរស័ព្ទនិងសេវាអ៊ីនធឺណិត។ បើប្រៀបធៀបនឹងប្រទេសកម្ពុជា ដែលគ្រាន់តែទិញស៊ីមកាតរបស់ក្រុមហ៊ុនទូរគមនាគមន៍មកប្រើប្រាស់នោះ នៅប្រទេសជប៉ុនវិញគឺមានភាពស្មុគស្មាញបន្តិច ប៉ុន្តែនៅតាមព្រលានយន្តហោះជប៉ុនមានលក់ស៊ីមកាតសម្រាប់ភ្ញៀវទេសចរណ៍បរទេស។

● កន្លែង WiFi ឥតបង់ប្រាក់

ប្រព័ន្ធអ៊ីនធឺណិត WiFi ដែលឥតគិតថ្លៃកំពុងតែកើនឡើងផងដែរនៅតាមកោដិនីយដ្ឋាន និងស្ថានីយ៍រថភ្លើងជាដើម ប៉ុន្តែដើម្បីប្រើប្រាស់គេតម្រូវឱ្យធ្វើការចុះឈ្មោះជាមុនសិន ដូច្នេះត្រូវប្រុងប្រយ័ត្ន។ ថ្មីៗនេះប្រសិនបើអ្នកទាញយកកម្មវិធីទុកជាមុនអ្នកអាចប្រើប្រាស់សេវាកម្មប្រព័ន្ធអ៊ីនធឺណិត WiFi ឥតគិតថ្លៃនៅកន្លែងផ្សេងៗជាច្រើន។



▼ យោងតាម

- Website 「JAPAN Mobile Tips」
www.jnto.go.jp/mobiletips/eng/

គេហទំព័រដែលសង្ខេបព័ត៌មានការប្រើប្រាស់ទូរស័ព្ទលើកន្លែងប្រទេសជប៉ុន។ SIM កាត រូតទ័រ WiFi ការប្រើប្រាស់ WiFi ឥតគិតថ្លៃជាដើម។



- 「Japan Connected-free Wi-Fi」
- 「Travel Japan Wi-Fi」

ប្រសិនបើអ្នកទាញយកកម្មវិធីទាំងពីរខាងលើទុកជាមុនអ្នកអាចប្រើប្រាស់សេវាកម្ម WiFi ឥតគិតថ្លៃនៅកន្លែងដែលមាន WiFi។



ថ្ងៃឈប់សម្រាក

ថ្ងៃឈប់សម្រាកប្រចាំឆ្នាំ 2020 មានដូចខាងក្រោម។ នៅថ្ងៃឈប់សម្រាកត្រូវតែធ្វើការទៅលប់នៅថ្ងៃចន្ទជំនួសវិញ។ នៅប្រទេសជប៉ុនគេធ្វើដំណើរកំសាន្តនៅថ្ងៃចុងសប្តាហ៍ នៅមុនថ្ងៃបុណ្យមួយថ្ងៃ ឬថ្ងៃបុណ្យវិស្សមកាលបុណ្យ OBON “បុណ្យភ្លឺចំណូលជប៉ុន” (ថ្ងៃទី 13 ដល់ទី 15 ខែសីហា) បុណ្យចូលឆ្នាំថ្មី (ថ្ងៃទី 29 ខែធ្នូ ឆ្នាំ 2020~ ថ្ងៃទី 3 ខែ មករា ឆ្នាំ 2021) ដែលធ្វើឱ្យចរាចរណ៍មានភាពមាញឹកនិងតម្លៃសណ្ឋាគារឡើងថ្លៃជាដើម ដូច្នេះសូមប្រុងប្រយ័ត្ន។

ខែមករា	ថ្ងៃទី 01	ថ្ងៃបុណ្យចូលឆ្នាំសកល	ថ្ងៃទី 05	ថ្ងៃបុណ្យតុមារ
	ថ្ងៃទី 13	ថ្ងៃបុណ្យពេញវ័យ	ថ្ងៃទី 06	លើកថ្ងៃសម្រាក
ខែកុម្ភៈ	ថ្ងៃទី 11	ទិវាថ្ងៃស្ថាបនាជាតិ	ថ្ងៃទី 23	ថ្ងៃបុណ្យសមុទ្រ
	ថ្ងៃទី 23	ពិធីបុណ្យចម្រើនព្រះជន្មព្រះចៅអធិរាជ្យ	ថ្ងៃទី 24	ថ្ងៃបុណ្យកីឡាជាតិ
	ថ្ងៃទី 24	លើកថ្ងៃសម្រាក	ថ្ងៃទី 11	ថ្ងៃបុណ្យភ្ញី
ខែមិនា	ថ្ងៃទី 20	ថ្ងៃនិទាឃរដូវ	ថ្ងៃទី 21	ថ្ងៃរំលឹកគុណមនុស្សចាស់
ខែមេសា	ថ្ងៃទី 29	ថ្ងៃបុណ្យ Showa	ថ្ងៃទី 22	ថ្ងៃចូលរស្មនរដូវ
	ថ្ងៃទី 03	ទិវារំលឹករដ្ឋធម្មនុញ្ញ	ថ្ងៃទី 03	ទិវារប្បវេណី
ខែឧសភា	ថ្ងៃទី 04	ទិវានៃថ្ងៃបែកដា	ថ្ងៃទី 23	ទិវាពលកម្ម

Map of Japan

ផែនទីជប៉ុន

—— រថភ្លើងលឿនលឿន Shinkansen
 (----- កំពុងសាងសង់)



Ginga Japanese Restaurant

☎ 023-222-222 ☎ 10:00 - 14:00, 17:00 - 22:00



មានបន្ទប់ VIP



ស្រាជប៉ុនជាច្រើន

ថ្មី! Steak សាច់គោជប៉ុនមានលក់ហើយ!

KenClinic ខេន គីនិក



គ្លីនិកឯកជនជប៉ុនទីមួយនៅប្រទេសកម្ពុជា

ចាប់តាំងពីឆ្នាំ 2010

មានមន្ត្រីសវនករ វេជ្ជសាស្ត្រ វេជ្ជជំងឺស្រួច វេជ្ជជំងឺកុមារ វាស់សម្ពាធឈាម ពិនិត្យឈាម វិភាគទឹកនោម ថតកាំរស្មីអ៊ុច ឆ្លុះអេកូ ឆ្លុះក្រចះ ជាដើម

មានសេវាពាក់ថ្នាំបង្ការជំងឺច្រើនប្រភេទ ការព្យាបាលរ៉ាំរ៉ៃដោយថ្នាំជប៉ុន



មានប្រើប័ណ្ណប្រាក់បញ្ញើ និង ទ្រព្យសម្បត្តិ (ដោយមិនទាញចំណូលសាច់ប្រាក់)
 ម៉ោងធ្វើការ: ថ្ងៃច័ន្ទ-សៅរ៍ 8:30~13:00, 15:00~19:00
 ផ្ទះលេខ 14A ផ្លូវ 370 សង្កាត់បឹងកេងកង I ខណ្ឌចិត្តសាសន៍ ភ្នំពេញ
 Tel: 023-223-843 (រៀប/ អង់គ្លេស), 061-266-208 (តេឡេ)
 ការពិគ្រោះយោបល់ប្រាក់ម៉ោងធ្វើការ >> 012-865-039 (ទូរស័ព្ទ / អង់គ្លេស)



ហាងញញឹម - NyoNyum Shop

សម្រាប់ខ្លួនឯង / សម្រាប់ជាអនុស្សាវរីយ៍



សិប្បកម្មប្រពៃណី

យើងមានផលិតផលសិប្បកម្មច្នៃដោយដៃ ដោយសិប្បករកម្ពុជាដែលតំណាងឲ្យកម្ពុជា



ផលិតផលក្នុងស្រុក

យើងសំរិតសំរិះយកតែផលិតផល សំរិះផ្គត់ផ្គង់ដែលចម្រើនចេញពីដីនៅកម្ពុជា



ផលិតផលសម្ផស្ស

ជាអំណោយដ៏ល្អសំរាប់ស្ត្រីភាគច្រើន។ យើងមានវត្ថុសំរាប់ជាអំណោយសម្ផស្សជាច្រើន។



ហាងញញឹមនៅក្នុងផ្សារទំនើបអ៊ូអេន



🏠 នៅជាន់ផ្ទាល់ដីផ្សារទំនើបអ៊ូអេន ⌚ រៀងរាល់ថ្ងៃ ម៉ោង០៨:០០ព្រឹក - ១០:០០យប់ 📍 NyoNyum Shop



SOKEN

SOKEN GROUP

តេឡេក្រាម: ០៩៥ ៥៥៥ ៥៥៥



មានទទួលសម្ពាតសម្រាប់មេរោគនៅតាម ការិយាល័យនិងរោងចក្រជាដើម!

SOKEN(CAMBODIA)CO.,LTD.

✉ info.sokencambodia@soken-group.net



សម្អាតប្រចាំថ្ងៃ	ការគ្រប់គ្រងកំចាត់សត្វចង្រៃ	ការសំអាតប្រចាំថ្ងៃ
សម្អាតបន្ទប់ទឹក	កំចាត់សត្វល្អិតចង្រៃ (កន្ទួត, រុយ, ស្រមោច)	ការសំអាតប្រចាំថ្ងៃ
សម្អាតបង្អួច	កំចាត់សត្វកណ្តុរ	ការសំអាតប្រចាំថ្ងៃ
សម្អាតកៅស៊ូ	តាមដាន និង រាយការ ពិសត្វចង្រៃ	ការសំអាតប្រចាំថ្ងៃ
ការងារចម្រុះនៅសណ្ឋាគារ • អាជ្ញាធរ		
សម្អាតទូទៅ (នៅទីតាំងដែលមានសំណុំ ប្រចាំថ្ងៃមិនអាចធ្វើដល់)		ការសំអាតប្រចាំថ្ងៃ

សូមទូរស័ព្ទទាក់ទង! ☎ +855 (0) 23 900 737

មានសេវាបញ្ជូនវិស្វកម្មប្រចាំការផងដែរ

SOKEN ENGINEERING (CAMBODIA) CO.,LTD

✉ info.sokenengineering@soken-group.net



ជួសជុល និងថែទាំ ម៉ាស៊ីនផ្សេងៗ	គ្រប់គ្រងប្រព័ន្ធ អគ្គិសនី	ថែទាំប្រព័ន្ធទឹកស្អាត និង ទឹកកខ្វក់
កិច្ចការបញ្ជូនវិស្វកម្ម	គ្រួសារបង្កើន • ផលិតផល ផ្ទាំងបញ្ជា, គ្រឿង ម៉ាស៊ីន FA	ការលក់ឧបករណ៍សន្សំ ថាមពលភ្លើងនិងគ្រឿង ម៉ាស៊ីនប្រភេទផ្សេងៗ

No. 82, Street 02A, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.

📞 តេឡេក្រាម: ០៩៥ ៥៥៥ ៥៥៥



NEW



Renewal in March 2018

ញញឹមខ្មែរ

NyoNyum Khmer



Japan, your neighbor

SINCE 2014

ទស្សនាវដ្តី “ញញឹមខ្មែរ” បានប្តូរលក្ខណៈជាថ្មី។
 ទាំងខ្លឹមសារទាំងឌីហ្សាញត្រូវប្តូរថ្មីទាំងអស់។
 កាន់តែងាយស្រួលអាន និងទាន់សម័យ។

ហើយក្នុងគោលបំណងចង់អោយកាន់តែស្មើនូវស្នាលជាមួយដប៉ុន
 នោះយើងបានប្រមូលប្រធានបទដែលទាក់ទងនឹងដប៉ុនជាច្រើន។

ផ្នែកក្រោយៗនៃសៀវភៅនេះមានសេចក្តីណែនាំសម្រាប់
 ធ្វើដំណើរទៅប្រទេសដប៉ុន។

សូមអញ្ជើញបើកទំព័រទាំងអស់ដើម្បីទទួលអារម្មណ៍
 អំពីប្រទេសដប៉ុនផង។